

ព្រះនាល់ខាងក្រោមខ្ពស់

គំនើនបំណាត់

សិរីវត្ថុ

ច្បាក់ទី

១៩៩៨

៣២

គិម វេ

គិម សវន្ទុ

04061

លិក

កំហាប់ស្អែកប្រសើរ

Number of

UNIVERSITY NAEOKA

ស្អែកប្រសើរ = ការគាំរាយ + ការគ្របាយ

e. NaCl ~~គាំរាយ~~ + ~~ការគ្របាយ~~ (ការគាំរាយ) = ស្អែកប្រសើរ  
NaCl .

កំណត់សំគាល់ : ដាក់គាំរាយ ឬ ការគ្របាយ : ទំនួន ។

វគ្គគ្របាយ នាថបានអាតិថតឡើង ឬ វិសាល់រាយការយុទ្ធសាស្ត្រ។

I. កំហាប់ស្អែកប្រសើរ :

និយមន៍ : កំហាប់ស្អែកប្រសើរ ជាប្រព័ន្ធឌីជីថាមពីរក្រុង  
រាយ (តាម និរាម ឬ ផ្លូវ) គួរឱ្យមានច្បាប់និងស្អែកប្រសើរ។

$$C = \frac{m}{m'}$$

$C$  = កំហាប់ស្អែកប្រសើរ

$m$  = ម៉ោង និង រាបីនាក់រាយ

$m'$  = ម៉ោង និង រាបីរាយ

**II. កំហាប់សតវភ័យ** : ដីជាបែងចាញ់  
ប៊ស និងអ្នកសាត្រុរាយ គ្រឿងស្ថុលួយស្បែក 100 g.

g. NaCl ចំនួន 20 g. នាមរាយគ្រឿង 80 g. ឬ  
ទានស្ថុលួយស្បែកមួយ ឈានលេស 100 g. និងលាង NaCl  
ស្បែករាយចំនួន 20 g. នាមរាយគ្រឿងកំហាប់  
20 % ។

g. ស្ថុលួយស្បែក NaCl សម្រាប់ 15 % ឈានរឹងដែល  
100 g និងស្ថុលួយស្បែកនេះ ឈាន NaCl នាមរាយ 15 g ។

**III. កំហាប់សាច់ផ្លូវក្រុងទីនៃ M** : ដីជាបែងចំនួន ពីន  
និងអ្នកសាត្រុរាយគ្រឿងស្ថុលួយស្បែក 1 លីត្រ ។

g. ស្ថុលួយស្បែក  $H_2SO_4$  សម្រាប់ 1M ឈានរឹងដែល គឺ  
1 លីត្រ និងស្ថុលួយស្បែកនេះ ឈាន  $H_2SO_4$  ស្បែករាយ 1 ឆ្នាំស = 90,

g. ស្ថុលួយស្បែក  $H_2SO_4$  សម្រាប់ 0,5M : ក្នុង 1 លីត្រ ឈាន  
 $H_2SO_4$  ស្បែករាយ 0,5 ឆ្នាំស = 49 g. ។

g. ស្ថុលួយស្បែក ស្ថិត 1 លីត្រ ឈាន ស្ថិត ស្បែករាយចំនួន  
90 g = 0,5 ឆ្នាំស : ស្ថុលួយនេះ សម្រាប់ 0,5M ។

IV. កំបាប់ជីនិភ័ណីតេ N : តែងច្បាស់យុទ្ធការ

(i.e.) ទឹកសាច់គុណភាពស្ថិតិលួយឈរូវ 1N ។

N.B. ឲសុំន ឬ ឲសុំយុទ្ធឌ H<sup>+</sup>; ឲសុំនិយុទ្ធឌ OH<sup>-</sup>

- មីលុនសុំន ឬ ឲសុំនិយុទ្ធឌ H<sup>+</sup> និង ឲសុំយុទ្ធឌ

ទឹកសុំន ឬ ឲសុំនិយុទ្ធឌ H<sup>+</sup> នៃ : 2H<sup>+</sup> ។

g. ស្ថិតិលួយឈរូវ HCl នៃ 1N តែង 1N ឬ HCl  
អ្នកុណាយ ឲយុទ្ធឌ H<sup>+</sup> ឬ ឲយុទ្ធឌ Cl<sup>-</sup>

ឧបោះ: ឲយុទ្ធឌ HCl ដីន ឲយុទ្ធឌ H<sup>+</sup> :



g. ស្ថិតិលួយឈរូវ NaOH នៃ 1N : តែង 1N ឬ  
ស្ថិតិលួយឈរូវនៅ: ឲន ស្ថិតិលួយឈរូវ + ឲន ឧបោះ: ស្ថិតិ  
លួយឈរូវ ឲបាត ឲយុទ្ធឌ OH<sup>-</sup> :



N.B. មីលុនសុំន ឬ ឲយុទ្ធឌ រំលែក 1N នឹង នឹង  
រំលែក 1M : 1N = 1M

- ស្ថិតិលួយឈរូវ H<sub>2</sub>SO<sub>4</sub> នៃ 1N : តែង 1N ឬ

$H_2SO_4$  ស្ថិកសាយ  $1H^+$  បាន  $2H^+$  មួយទូល

អីនេ  $2H^+$  បាន  $2H^+$  ដើម្បីលើ  $1H^+$  ។

N. B. ចំណែក ឬ ចំពោរ កំហប់  $1N$  ឬ  $\frac{M}{2} = 0,5M$ .

$$1N = 0,5M$$

សំបាត់ 1 . ស្ថិកសាយស្រួល 1 លីត បានស្រុកស្អែ  
សាយ 60 g . ឬ តើស្ថិកសាយស្រួលនៅកំហប់ ប៉ុន្មានមិនរាជៈ  
ប៉ុន្មាន នាក់លីត N ?

### ចិត្តបែប

ស្រួល គួរ 60 g . តើតុលាភីល ៣៣ :

$$60 g : 40 g = 1,5 \text{ ធីល}$$

ក្នុងមួយលីត នឹងស្ថិកសាយស្រួលនៅ: ធនតិនស្អែ  
សាយ 1,5 ធីល ឬ  $1,5 M$ .

ស្រួល 1,5 ធីល នឹង  $1,5$  លីត. ក្នុង  
ស្ថិកសាយស្រួលនៅ: នៅកំហប់  $1,5 N$  ។

សំពាត់ 2 : សេដ្ឋកែវបានឈរឲ្យលូយសុទ្ធឌ  $H_2SO_4$  ចំនួន  
 $50\text{ ml}$  មួយនៃបញ្ជីប្រចាំថ្ងៃលូយសុទ្ធឌ  $NaOH$  មួយចំនួន  
 $75\text{ ml}$  នៅកំហាប់  $0,5\text{ M}$  ។ តាមអាជីវកម្មនេះ  
 និងឈរឲ្យលូយសុទ្ធឌ  $H_2SO_4$  នឹងឈរឲ្យប៉ុណ្ណោះ ?


ចំណើម

N. B. វិធាន់សំណែះស្រាយ:

កំហាប់ថ្ងៃនេះ  $Cm$  និងស្ថិតិយសុទ្ធឌ  
 $H_2SO_4$  ត្រូវបានឈរឲ្យលូយសុទ្ធឌ  $H_2SO_4$  ឱ្យបានឈរឲ្យ  
 និងឈរឲ្យនៅក្នុងកំហាប់ថ្ងៃនេះ  $Cm$  ក្នុង  
 សេដ្ឋកែវកំហាប់ថ្ងៃនេះ  $Cm$  ក្នុង  
 និងឈរឲ្យនៅក្នុងកំហាប់ថ្ងៃនេះ  $Cm$  ក្នុង  
 $50\text{ ml}$  ឈរឲ្យនៅក្នុងកំហាប់ថ្ងៃនេះ  $H_2SO_4$   
 ឱ្យបានឈរឲ្យនៅក្នុងកំហាប់ថ្ងៃនេះ  $Cm$  ក្នុង  
 និងឈរឲ្យនៅក្នុងកំហាប់ថ្ងៃនេះ  $Cm$  ក្នុង  
 និងឈរឲ្យនៅក្នុងកំហាប់ថ្ងៃនេះ  $Cm$  ក្នុង  
 $0,5\text{ M}$  ចំនួន  $75\text{ ml}$  ឈរឲ្យនៅក្នុងកំហាប់ថ្ងៃនេះ

ទី ៣ សាស្ត្រ ៧

សេចក្តីផ្តើម:



$$1\text{mol} = 98 \text{ g} \quad 2\text{mol} = 80 \text{ g}$$

សាលុយស្បែកស្តីតម្លៃ 0,5 M គឺ 75 ml

នៅ ស្តីតម្លៃរាយ :

$$x = \frac{75 \times 20 \text{ g}}{1000} = 1,50 \text{ g}$$

បៀន  $H_2SO_4$  នៃលក្ខណិត :

$$m = \frac{98 \text{ g} \times 1,50}{80} \text{ g}$$

នឹងដាក់លើ  $H_2SO_4$  នៅ :  $m' = m : 98 \text{ g}$

$$m' = \frac{98 \times 1,50}{80 \times 98} = 0,018 \text{ g}$$

ក្នុងសាលុយស្បែក  $H_2SO_4$  50 ml នៅ

$H_2SO_4$  រាយ 0,018 g.

ក្នុងសាលុយស្បែក  $H_2SO_4$  1000 ml នៅ

$H_2SO_4$  រាយ នាយកំរឿន C<sub>M</sub> :


$$C_M = \frac{1000 \times 0,018}{50} = 3,60 \text{ g}$$

$$\underline{C_M = 3,6 \text{ M}}$$

ប្រព័ន្ធអុកសិទ្ធិ - នគរបាល

សាង = នាយិសលទ្ធភាពេយ្យច្រក

នសាង = នាយិសលទ្ធមួលេយ្យច្រក



I. ចំនួនទុកសិទ្ធិ n.o: ( Nombre d'oxydation ) -

និយមន៍: ចំនួនទុកសិទ្ធិ ត្រូវបានគិតឡើង ដោយ នាយិសលទ្ធមួលេយ្យច្រក ឬ អូយូនិតាមួយ

- នាយិស  $\text{Na}^-$  នាយិសលទ្ធមួលេយ្យច្រក  $n.o = 0$ .

- អូយូនិ  $\text{Na}^+$  នាយិស  $n.o = +1$ .

- ស៊ូឡូណ៍ Cl<sup>-</sup> នានា n.o = - 1

N.B. → គាត់លាងនា n.o ត្រូវបានស្វែងរកជាបញ្ជីនៅក្នុងការស្ថាបន្ទាល់

ដើម្បី ၅

- ការស្ថាបន្ទាល់ នានា n.o មិយុទ្ធឌែល នឹងស្ថាបន្ទាល់ និងការស្ថាបន្ទាល់

- ក្រប់រាយធម្មិត្ត សាលាស គ្រប់បន្ទាល់នឹងស្ថាបន្ទាល់ បំផុយ នានា

n.o = 0 ၅

ឡាយចំពេជ្រំ n.o នឹងអ៊ូឡូណ៍មុកស្ថិសាធ គិតិថ្នាក់ នៃ

- 2 តិច n.o នឹងអ៊ូឡូណ៍ នឹងស្ថាបន្ទាល់ ၅ + 1 ដើម្បី ၅


### សំបាត់ទី 3 : ផ្លូវលម៉ោង មុកស្ថិសាធ - លក្ខណៈ ធម្មិត្ត ឬ ធម្មិត្ត



#### ចំណួន

សម័ោះ អ៊ូឡូណ៍តែ:

សិទ្ធិស្ថិសាធ (+3) × 1 = + 3 e



សិទ្ធិស្ថិសាធ (-1) × 1 = - 1 e ; (-1) × 2 = - 2

និងស្ថិសាធ. (-1) + (-2) = - 3 e

- 9 -

ចំណាំ និងរាប់ស្ថិតិ និងរាល់  
យក នៅក្នុងសម្រាប់ប្រើប្រាស់ជូនីយ៍ ។

---




សំហាត់ 4 : ផ្លូវសម្រាប់បានល្អការ :




ចំណើយ

N.B. សម្រាប់ដែល មែនទាន់បានបោគល់ នៅត្រី  
និងអនុញ្ញាតនឹងសម្រាប់បានល្អការ :

សម្រាប់បានល្អការ សម្រាប់បានល្អការ :




និងបានល្អការ បោគល់ 2 នូយ 3 :



ឈើនុចំនួនសម្រាប់ នូយ សម្រាប់បានល្អការ :

- 10 -




សម្រាប់ការគិតលាងការណ៍ និងលទ្ធផល ដោយ:

សម្រាប់ការណ៍: ផ្លូវក្នុងរំពីរ




---

សំហាត់ 5: ផ្លូវសម្រាប់ការគិតលាងការណ៍-និងលទ្ធផល និងលទ្ធផល:




ចេដ្ឋិយ


សម្រាប់ការគិតលទ្ធផល:



នៅស្អែក: ក្រុមការណីជីថិទិន្នន័យ សម្រាប់:



ការត្រួលសម្រាប់ និងទាញដើរសម្រាប់បន្ថែម  
ឲ្យការណ៍ឯកសម្រាប់ នឹងយុទ្ធសាស្ត្រ សិរីសម្រាប់ដោយ:



សំណើ 6: សារសុំសម្រាប់ ពាណិជ្ជកម្ម និងការបន្ថែម:

ជាសាស្ត្រ ឲ្យលើការ នឹងយុទ្ធសាស្ត្រ សិរីសម្រាប់  
សិរីសម្រាប់ ឲ្យយកឲ្យការបន្ថែម និងការបន្ថែម និងការបន្ថែម ? :

a - សិរីសម្រាប់ ឲ្យការបន្ថែម

b - កាល់សុំ ឲ្យការបន្ថែម













c - សិរីសម្រាប់ ឲ្យការបន្ថែម

d - កាល់សុំ ឲ្យការបន្ថែម

e - សិរីសម្រាប់ ឲ្យការបន្ថែម

( ប្រចាំឆ្នាំ 5 ខែ 1987 )

ចំណេះយ



លទ្ធផលសម្រាប់(៩) នៃ ពិនិត្យការងារ នូវការងារ ១

លិបាត់ទី 7: ការសាយស្ថាយម្ខារ៉ាប់






ថ្វូលុប និង អាលុយម៉ែរ ចំនួន 1,74 g និង  
ឈុយស្ថាយ កំណើន នឹងព្រឹត្តកប់កាន់ ការបញ្ជាក់  
ឈុយស្ថាយ ស្មើទៅ។

៨. សាស្រ្តសម្រាប់ក្រុមហ៊ុន និងលក់ការងារ? 0,75 pt.  
៩. ប្រាប់អាណាយកុណុយស្ថាយ ស្មើទៅនោះ នៅយាត្រកសំណើ  
លេខ្ទនលើស ការបញ្ជាក់ 1,16 g និងម្ខារ៉ាប់ និង  
ការនោះដូរ? ការបញ្ជាក់ម្ខារ៉ាប់ និងម្ខារ៉ាប់ 0,75 pt.

(Al = 27, Mg = 24, Na = 23, Cl = 35,5, H = 1, O = 16).

(ប្រលួនការងារ 5 ខែមីនា 1987)

### ចែងចាំ



-14-

៩- ស្វែរយស្ថុប្រព័ន្ធនេះ ត្រូវ  $MgCl_2$  និង  $AlCl_3$   
 ប្រាកដសម្រាប់បង្កើតម៉ាកយ  
 ត្រូវការការពារការ និងម៉ាក ត្រូវ  $Mg(OH)_2$   
 (សមត្ថភាព 3) ការរក្សាទុលាភស  
 $1,16\text{ g}$  ត្រូវការ  $Mg(OH)_2$  ១  
 អនុម័តិវ  $Mg(OH)_2$  ត្រូវ  $24\text{ g} + 34\text{ g} = 58\text{ g}$   
 ត្រូវ  $Mg(OH)_2$   $58\text{ g}$  និង  $Mg$  ត្រូវ  $24\text{ g}$   
 ត្រូវ  $Mg(OH)_2$   $1,16\text{ g}$  និង  $Mg$  ចំណុច  $2\text{ g}$ .  
 អនុសាស្ត្រ  $Mg$  ត្រូវលើរាយ ត្រូវ  
 $\alpha = \frac{1,16\text{ g} \times 24}{58} = \underline{\underline{0,48\text{ g}}}$ .

អនុសាស្ត្រ  $Al$  ត្រូវលើរាយ ត្រូវ  
 $1,74\text{ g} - 0,48\text{ g} = \underline{\underline{1,26\text{ g}}}$

សំហាត់ទី ៨ : តាមទម្រង់ស្ថិតិការណ៍ និងល  
រាយកំហាប់ ផ្លូវការប្រាក់ C<sub>1</sub> និង C<sub>2</sub> នឹងអី។

នៅពីចុច្ចយក្សទាំងឡាយ

និងការរាយការណ៍ V<sub>1</sub> និង V<sub>2</sub> រាយការណ៍  
នៅលើលើដែល ?

( ឧបលបិទ្ទិសកសាងនៃដ្ឋានឈើសំខាន់ខ្ពស់ ទៅ សាលា ១៩៨៧ )

### ចំណើយ

រាយការណ៍ស្ថិតិការណ៍ការងារប៉ុណ្ណោះ C<sub>1</sub>  
និងការរាយការណ៍ V<sub>1</sub> និង V<sub>2</sub> និងការណ៍នៅលើលើដែល  
នៅ: នាមអាជីវការណ៍រាយការណ៍ C<sub>1</sub> ផ្លូវ

ចំណើយ V<sub>1</sub> និង V<sub>2</sub> និងការណ៍នៅលើលើដែល  
នាមអាជីវការណ៍ m<sub>1</sub> ផ្លូវ:

$$\Rightarrow m_1 = \frac{V_1 \times C_1}{1000} \text{ គីឡូការណ៍}$$

និងការណ៍ស្ថិតិការណ៍នៃការណ៍ស្ថិតិការណ៍  
និងការណ៍នៅលើលើដែល :

- 16 -

$$m_2 \text{ កំណែ} = \frac{V_2 \times C_2}{1000} \text{ កំល}$$

ជំនាញយកស្ថិតិយវត្ថុ និង ទីនាក់  
យោងទ្រាន ស្ថិតិយវត្ថុ និង លាក់ ។

$(V_1 + V_2)$  ml ពេលរដ្ឋ និង ការបង្កើត  
នាយកំណែ  $(m_1 + m_2)$  កំល ។

ជំនាញ 1000 ml និង ស្ថិតិយវត្ថុ និង  
លាក់ នាយកំណែ និង កំល ។

$$\Rightarrow C_3 = \frac{(m_1 + m_2) \times 1000}{V_1 + V_2}$$

$$\Rightarrow C_3 = \frac{\frac{(V_1 C_1 + V_2 C_2) \times 1000}{1000}}{V_1 + V_2}$$


$$C_3 = \frac{V_1 C_1 + V_2 C_2}{V_1 + V_2}$$

លំហាត់ទី 9 : កាលវោនេប្រាប់ស្ថិតិយវិធី  
 នៅក្នុងបំពាន់សាក និងលាងន ស្ថិតិយស្ថិតិ នាយម៉ែន  
 ស្ថិតិយនោះ គឺជាប្រាប់បានការណ៍ និង ប្រើប្រាស់ និង  
 នៅប្រាប់ស្ថិតិយស្ថិតិ នាយម៉ែន និងលាងន នាយម៉ែន  
 បំពាន់សាក និងលាងន ស្ថិតិយស្ថិតិ នៅក្នុង ការបិទិន .  
 ដើម្បីបង្កើតឡើង ក្នុងប្រាប់បានការណ៍ និង ប្រើប្រាស់ -  
 ចាតុក្រុកបាន និង សារសារសម្រាប់បង្កើតឡើង ?  
 ( ឧបលម្ពិរិយ សាធារណ៍ខ្មែរនាមខ្ពស់ : 1987 )

### ចំណើយ

បៀវិយធម៌ប្រាប់ស្ថិតិយស្ថិតិ  $\text{NaOH}$  នៅក្នុង  
 ស្ថិតិយស្ថិតិ  $\text{Al}(\text{SO}_4)_3$  នាមនឹងចាំ  $\text{NaOH}$   
 ឬក្រុងបាន និង  $\text{Al}_2(\text{SO}_4)_3$  ឬក្រុងបាន  
 បានបាន និង អ្នក្រុងបាន និង ក្រុងបាន .

### $\text{Al(OH)}_3$ :




சிறவாணிக் கோய NADH கார்பனாக்சைட்

କାର୍ଯ୍ୟ ଦେଖିଲାଗେ ତଣାଃ । ଏହାତାକି ପରିମଳ ମଧ୍ୟ


សូន្យ កាត់រោបសន ឡើង សម្រួល ភាសាយ :

జీవాగ్నివక్త 1.



జీవానుష్ఠానం 2 : నుస్టి  $\text{Al(OH)}_3$  ఉన్నట్టను

ମୁଦ୍ରାକାରୀ




ଜୀପେଣ୍ଟ  $\text{NaAlO}_2$ , ମିଶ୍ରପେଣ୍ଟ ଫଲୁଯ୍

សាស្ត្រូបត្រួតពិនិត្យថាគៅលីម តែយក្សាប់ល្អេះ  
បៀវកាងណា ?

( ប្រធានបទសាស្ត្រូបត្រួតពិនិត្យសំខាន់កន្លែង ៨: កុល 1987 )

### ចម្លើយ

ប្រភេទរឿង NaOH ដែលអាស៊ិតសំរាប់នាម នគ  
សាស្ត្រា :



គឺជាប្រឈមស្ថិតិស្សន៍ និងលក្ខណីស្ថិតិស្ថាប្រឈម  
ប្រឈម :

$$m = \frac{0,05 \text{ ម៉ាស៊ីឡូ} \times 100}{1000} = 0,05 \text{ កក្កែល}$$

គឺជាប្រឈមស្ថិតិស្សន៍ និងលក្ខណីស្ថិតិស្ថាប្រឈម  
ស្ថិតិស្សន៍ តើ 0,05 កក្កែល នឹង 4.

លំសង្គែសង្គែន និងស្ថិតិស្សន៍ ឬ ?

$$\frac{4,1}{0,05} = 82 \text{ g } \approx 82 \text{ កក្កែល}$$

-20-

$$\Rightarrow C_n H_{2n+1} COONa = 82$$

$$12n + 2n + 1 + 12 + 32 + 23 = 82$$


$$14n + 68 = 82$$

$$n = 1$$


ក្របចន៍ ផ្លូវកាលទិន្នន័យនៃ  $CH_3COOH$

ដីរាជីការសេវា ។

រាជីការសេវា  $CH_3COOH$  ហានអីសិមីត់៖



ឯង





ខ្លួន ឈ្មោះ មេដីស្ស មេដីល នីរម៉ោន ។


លំហាត់ទី 11 : នៅក្នុងស្រុកស្ទឹងតាម  
ត្រួតពិនិត្យការបោះឆ្នែក 10% ( $d = 1,5$ ) ពាក្យដាប់  
សាយការ បានបានឈានមិញ្ញយក ស្ថិត្យមិញ្ញម៉ោង ( $MgCO_3, CaCO_3$ )  
ធំ 36,8 g ។  
( $Cl = 35,5$ ;  $Mg = 24$ ;  $Ca = 40$ ;  $C = 12$ ;  $O = 16$ )  
(ប្រជាធិបតេយ្យ នានា ខ្លួន ៩៨៦៣៧៤ : ១៩៨៦)

### ចំណេះដូច្នេះ


ប្រជាធិបតេយ្យ នានា ខ្លួន ៩៨៦៣៧៤ :  
ត្រួតពិនិត្យការបោះឆ្នែក 10% ( $MgCO_3, CaCO_3$ ) នៃ  
HCl នានាស្ថានសរ :



ភាពស្នើសុំ :



ដើម្បី :



$$\therefore 1\text{mol} = 184 \text{ g}, 1\text{mol} = 146 \text{ g.}$$

នាមសម័ក្រ បង្កាញ ទេ:

បែកល្អប៉ុងមីន 1 mol = 184 g គ្រប់រូប

HCl 4 មីន = 146 g.

បែកល្អប៉ុងមីន 36,8 g គ្រប់រូប HCl

$\alpha$  g.

$$\rightarrow \alpha = \frac{146 \text{ g} \times 36,8 \text{ g}}{184 \text{ g}} = 29,2 \text{ g}$$

សំណើនាយកម្ម HCl ជាយ 10%.

$$m = \frac{29,2 \text{ g} \times 100 \text{ g}}{10 \text{ g}} = 292 \text{ g}$$

សំណើនាយកម្ម HCl ជាងាតិស្សតា 1,5

បានអ៊ីសាច 1,5 g/cm<sup>3</sup>

សំណើនាយកម្ម HCl ជាយ 10% នៅ

$$V = \frac{292 \text{ g}}{1,5 \text{ g}} = 194,6 \text{ cm}^3$$

$$V = 194,6 \text{ cm}^3$$

លំហាត់ទី 12 : ក្រុមហៈស្ថិត នូវលក្ខណៈចាប់អើយ  
នៅលើដោរការក្នុងនៃទីខាងក្រោម ។

೧೦ ಕೆಂಪಾಡ್‌ನು ಹಿಡಿಸ್‌? ಕೆಂಪಾಡ್‌ನು ಬಿಡಿತಾಜಾ: ಕಾಪ  
ರಘುಭರತ ? ಇಂದ್ರಾಂತ್ಯಾಂತಿಕಾರ್ಯಾಂತಾ ?

2% සෙරලුවත්තුව්දේ: මිනිලකොටාය ප්‍රායුගුරුවෙන්  
වැස්දා දැක්වනු ඇතුළු ආ සීල්ගැබැසිලංජාතග ගුවු


କେବୁଳ ଯାହିଁପୁରୀ ନିଧ୍ୟାତମା ଏବଂ କେଣ୍ଟାଙ୍ଗଜାହାନ୍ତିକା  
କୁ ? କେବୁଳପରାମରିତିକାନିଷ୍ଠାଯିତ୍ବରେ  
କୁହି ଦେଖିବାକାମାତାପାଇନା ?

3% සොක්සාෆ්ලුර් තුළකීමි නොතුරු ගුණය පුරුදුව:  
 ජ්‍යෙෂ්ඨ  $20 \text{ cm}^3$  මිශ්‍රණය පැහැදිලි ප්‍රතික්ෂා ක්‍රියාව  
 ලා- ප්‍රේමිකා ය වෘත්තික්ෂා මිශ්‍රණය නිස්පෑද ඇත  
 යුතු? සඟන ග්‍රැන්ඩ් නිතු ගුණය පුරුදු  
 $\text{H}_2\text{SO}_4$  ප්‍රේමිකා නිතු නිතු ගුණය පුරුදු මැඳුළු  
 මිශ්‍රණ නොතුරු ගුණය පුරුදු නොතු: නිතු  $15 \text{ cm}^3$  -  
 ගෝයලාංග්‍රැප් 0,1 M සේජ්ංගු ප්‍රතික්ෂා -  
 ගුණය යුතු ය

### ចំណើយ

1%. នាល់ន ស្ថិតុកវិទ បាប'ភីលេង: នាក ៣០៨  
ឯកតិចនៃសារិយិត នៅយប់រាយនឹង ស្ថិតុ  
 $\text{SO}_2^{\prime}$  ។ នៅមាត្រានូវឯកតិច៖  
នៅយប់រាយនឹងសោរសិលស៊ិមិយ  
 $\text{KMnO}_4$  លាតិត្រាយ នៅក្នុងសាបលាត ។  
លទ្ធផល: — ឯកតិចឯកតិចនឹងតែ  
សំណាក់:


— និងឯកតិចឯកតិចនឹងឲ្យយ  $\text{H}_2\text{SO}_4$   
នៅយកនឹង  $\text{CuO}$ .




—  $\text{CuO}$  ឯកតិចឯកតិចនឹងឲ្យយ  $\text{H}_2\text{SO}_4$ :



នៅក្នុង:



2%. ស្ថិតុកស្ថិតុក  $\text{SO}_2^{\prime}$  ឯកតិចឯកតិច  $\text{O}_2$ :




ទូលាបន្ទូនក្នុង  $SO_3'$  នាមបរិភ័យ

នៅ ទ្វាគសាមី  $H_2SO_4$  :  $SO_3' + H_2O \rightarrow H_2SO_4$

កំណត់សំគាល់ : កោរពសំគាល់នឹងមាន

អ្វីយ៉ាទិស  $SO_4^{--}$  ( ឬ  $H_2SO_4$  ឬ សំបីលក្តុល  
នៅ  $2SO_4$  ) ដោយប្រចាំនាល់ក្រោម

ចាប្បៃម្រួល  $BaCl_2$  ឬ អ្វីយ៉ាទិស  $Ba^{++}$  :



3% ស្សុលិយស្សុល  $H_2SO_4$  និងលាងនេះ -


ល្អូវក្នុងថ្វី - ថ្វី ដីលាក់ នាមបរិភ័យ

( សាបពាណិក ) កាលណែនាំចាប់ឡើង

នាមបុរាណ (  $NH_4OH$  ) ចូលទៅ ឬ និង

សាបពាណិកសំរាប់កាលណែនាំនាម  $NH_4OH$

ចំនួន  $15\text{ cm}^3$  ឬ



1 កក់ = 98g 2 កក់ = 70g

បើមាននាមបុរាណក្នុងនិងលាងនេះទិន្នន័យ

គ្មាន នាមបុរាណនិងលូលូរៈ

$$m = \frac{3,5 g \times 15}{1000} = 0,0525 g$$

តើនិមួយៗ 0,0525 g : 35 g = 0,0015 ម៉ែល  
ដើម្បី សាច់ក្រោម 0,0015 ម៉ែល គ្រប់រឿង.

នៃវា 0,00075 ម៉ែល ជំនួយបានអាស៊ីត  
រួមទៅលើ ធម្មតាចុំណុយ ស្ថិចនាស៊ីត 20 cm<sup>3</sup>.

ក្នុងស្ថិចនាស៊ីត 20 cm<sup>3</sup> មាន  
នាក់ស្ថិចនាស៊ីត 0,00075 ម៉ែល

ក្នុងស្ថិចនាស៊ីត 1000 cm<sup>3</sup> មាន  
នាក់ស្ថិចនាស៊ីត  $\propto$  ម៉ែល


កំហាប់នៃស្ថិចនាស៊ីត  $\propto$  នៅក្នុងស្ថិចនាស៊ីត.

$$\alpha = \frac{0,00075 \text{ m} \times 1000}{20} = 0,0375 \text{ m}$$

$$C_M = 0,0375 \text{ M}$$

ଲେଖାଟିକ୍ 13: କୋଣାର୍କ ପ୍ରେସ୍ କେନ୍ଦ୍ର  
ମୁଦ୍ରାକାରୀ ଏତିଥିରେ 36.45 g ଏବଂ କୋଣାର୍କ ଶିଳ୍ପିଙ୍କର ମୁଦ୍ରା  
ମୁଦ୍ରା ଏହିରେ 200 ml. କିମ୍ବା କିମ୍ବା 1,1 g / ml ଦେଇଲାଇ କାହାରେ 10% କେବେଳାଗ୍ରାମ  
କୌଣସି କୋଣାର୍କ ପ୍ରେସ୍ କେନ୍ଦ୍ର ଏବଂ ପଞ୍ଚମ କୋଣାର୍କ  
ଶିଳ୍ପିଙ୍କର ମୁଦ୍ରା କିମ୍ବା କିମ୍ବା 196 g କିମ୍ବା କାହାରେ 20% -  
କେବେଳାଗ୍ରାମ କୋଣାର୍କ ପ୍ରେସ୍ କେନ୍ଦ୍ର କୋଣାର୍କ ଶିଳ୍ପିଙ୍କର  
(ସମ୍ପର୍କ ଦିନ 09. 06. 86)

၁၇၅



លំសក្រុកស្អែក និងលាកទ្វិលូរូយុវត្ថីរ៉ា:

$$m = \frac{200 \text{ ml} \times 1,1 \text{ g/ml} \times 10}{100} = 22 \text{ g}$$

លំស នាលួយចំឡើង និងលូរូយុវត្ថីរ៉ា:


$$\alpha = \frac{27 \text{ g} \times 22 \text{ g}}{40} = 14,85 \text{ g}$$

រាបីនាងបិទិនិត្យ/សាន្ត និង  $\text{NaAlO}_2$ , នៅ នៅមិន


$\text{Fe}_2\text{O}_3$ .

ជំនាយកសារិកលាកទ្វិលូរូយុវត្ថីរ៉ា  $\text{NaAlO}_2$

នាលួយ ជំនាយក និង និង  $\text{Fe}_2\text{O}_3$



1 at.g = 56 1 mol = 98 g



- 1 mol = 160 g, 3 mol = 294 g.

បានឈាន  $\text{H}_2\text{SO}_4$  ស្អិតិនាក់នឹង រូបុយស្សី

$\text{H}_2\text{SO}_4$  នៅ 20 % :

$$m = \frac{136 \text{ g} \times 20}{100} = 39,2 \text{ g}$$

បានឈានស៊ិន សំរាប់ក្រឹមក្រុងទេស្ថែ  
តិចកាតិសិន តិច  $\text{Fe}_2\text{O}_3$  ដិច  $\frac{1}{4}$  សំរាប់ក្រឹម  
ក្រុងទេស្ថែ  $\text{Fe}$  តិច  $\frac{3}{4}$  និងស៊ិន  
ខោៗ សំរាប់ក្រឹមក្រុងទេស្ថែ  $\text{Fe}_2\text{O}_3$  តិច:  
 $39,2 \text{ g} : 4 = 9,8 \text{ g}$  សំរាប់ក្រឹមក្រុងទេស្ថែ  
តិច  $29,4 \text{ g}$  សំរាប់ក្រឹមក្រុងមុនវេ  
 $\text{Fe}_2\text{O}_3$ :

បានឈានតិចទេស្ថែល្អាយ:

$$m_1 = \frac{56 \text{ g} \times 9,8}{98} = 5,6 \text{ g}$$

បានឈាន  $\text{Fe}_2\text{O}_3$  ផ្ទុកល្អាយ:

$$m_2 = \frac{160 \text{ g} \times 29,4}{294} = 16 \text{ g}$$

បញ្ជាក់: ព័ត៌មាន =  $36,45 \text{ g}$  ត្រូវ។

$$14,85 \text{ g} + 5,6 \text{ g} + 16 \text{ g} = 36,45 \text{ g}.$$

វិធី 2: សំរាប់ការពិនិត្យ  $\text{Fe}$  តិច  $\text{Fe}_2\text{O}_3$ :

ការពិនិត្យ និងការគិតការពិនិត្យ  $\text{Fe}$  តិច  $\text{Fe}_2\text{O}_3$  យឺងធម្មោះ:

-30-

$$x + y = 36,45 \text{ g} - 14,85 \text{ g} = 21,6 \text{ g}$$

$$\Rightarrow x + y = 21,6 \text{ g} \quad (1)$$

កំស  $\text{H}_2\text{SO}_4$  ទាំងចំណាប់ឡើងត្រូវបានកម្លាត់ $\text{Fe}$  ដី:

$$\frac{98}{56} x \quad (\text{តាមសមត្ថភាព 1})$$

កំស  $\text{H}_2\text{SO}_4$  សំរាប់ឡើងត្រូវបានកម្លាត់ $\text{Fe}_2\text{O}_3$  ដី:

$$\frac{294}{160} y \quad (\text{តាមសមត្ថភាព 2})$$

$$= 36,2 \text{ g} \quad (2)$$

យើង្ហាន:

$$\underline{y = 16 \text{ g}}$$

សំបាត់ទី 14 : ត្រូវដោះស្រាយចំណាំ និងយកត្រូវស្ថែក  
រីការ នាលុយម៉ៅ និងអូឡូឌីយុល់នៃ ទោពុទ្ធដូយ  
និង ទួលិន ។

- 1% ត្រូវដោះស្រាយចំណាំ និងយកត្រូវស្ថែក  
រីការ ឬ ផ្ទៃប្រជាធិប្បាខេត ហើយចាប់ចូលដោះស្រាយ  
ជំនួយខ្លួនខ្លួន ? ទៅបញ្ជាក់ថា នៅសំគាល់រាជ  
និង និស្សៗការស្ថែករីការ អ្នកស្តីឈាន ពន្លាគំព់  
នៅឯណ៌ភ្នែក ដើម្បីចូលរួមរាយក្នុងក្រសួង ។
- 2% ត្រូវដោះស្រាយចំណាំ 2000 kg នៅក្នុង Al.  
ប៉ូតុល ?

3% អ្នកមិនរាយការណ៍ នាលុយម៉ៅ និងលាងបានបាន ?

4% នាលុយ:លោក និងបានបាន សំគាល់និងលាងបានបាន  
អាមេរិកស្តី 1 = 50.000 A ។


5% សំគាល់បាន Al មួយគីឡូ ត្រូវដោះស្រាយចំណាំ  
ស្ថែក W = 14000 kwh . ឬ អាគតិតិសុំ  
មិនត្រូវដោះស្រាយចំណាំ និងលាងបានបាន ឬ ត្រូវដោះស្រាយ  
Al=27 ; O=16 ; C=12 ; N=6.10<sup>23</sup> ; ប្រព័ន្ធមេ-

អ៊ីឡូតិទ  $|e| = 1,6 \times 10^{-19}$  C


(ប្រលួសការព្យី 1985)

### ចង្វិះយោង


១០/ ទេស្ថិសិទ្ធិសាច់រាប់មុខ:  $\text{Na}_3\text{AlF}_6$ ,  $\text{Al}_2\text{O}_3$  និង  
ប៉ែកយកនិងក្រុងសក់វិនាទ គិតដីន  
 $\text{Al}_2\text{O}_3$  និង ទេស្ថិសិទ្ធិសាច់វិនាទ:



នៅឯណីទិន្នន័យ (+) ឲ្យយុទ្ធសាស្ត្រ-  
សិសាច់ ឬកញ្ចាំបន្ទើ និង ឲ្យក្រុងយកនិងក្រុង  
ឬ ឲ្យឈរឲ្យឈរ  $\text{O}_2$ :




នៅឯណីសិទ្ធិសាច់ (-):  $\text{Al}^{+3}$  ឬកញ្ចាំឈរ  
និង ឲ្យក្រុងយកនិងក្រុង  $\text{Al}$  ការនៅឯណីក្រុង:




ជាសាប សាច់ការព្យិសក់វិនាទ នាលឺ-

ផ្លាស់:




នៅក្នុងស្ថិសន ទីនោរកណែន បានសំព័ល

ក្រប្លាស សំរាប់ការប្រើប្រាស់  $\text{CO}_2$ :



ជាស្មូបសម្រេចក្នុង (1) និង (2):



$$2\text{Al}_2\text{O}_3 = 204 \text{ g}, 3\text{C} = 36 \text{ g}, 4\text{Al} = 108 \text{ g}$$

2% គោលការណ៍តាមលម្អិត 2 គីឡូ=2.10<sup>6</sup>g

គ្រាប់ការណ៍ Al:

$$m = \frac{108 \times 2 \cdot 10^6}{204} = 1,058 \cdot 10^6 \text{ g}$$

$$\text{ឬ } \underline{1058} \text{ kg.}$$

3% គ្រាប់ការណ៍ (3) ឱ្យសរុបតាមនឹងល

ចាត់បន្ទីក្នុង:

$$x = \frac{36 \text{ g} \times 2 \cdot 10^6}{204} = 0,352 \cdot 10^6 \text{ g}$$

$$\text{ឬ } \underline{352} \text{ kg.}$$

4% រូប៖ សែវនិកប្រតិបត្តិការ៖


$$t_s = \frac{Q_c}{I_A}$$

សៀល្បីទ្វាន Al មួយអាយុធាន្វើកំណើយ

3e ទីនាមុខប្រាក់:  $3 \times 1,6 \cdot 10^{-19} C = 4,8 \cdot 10^{-19} C$

សៀល្បីទ្វាន Al មួយអាយុមាន្វើកិច្ចិកាណាមុខ:

$$27 \times 0,1663 \times 10^{-23} g = 4,49 \times 10^{-23} g$$



ឬ  $Al^{+3} + 4,8 \cdot 10^{-19} C \rightarrow Al$  មួយអាយុមាន្វើមួយ

$4,49 \times 10^{-23} g$  ត្រូវកែ:

ដៃអីទ្វាន Al  $4,49 \times 10^{-23} g$  នៅរដ្ឋ

ផែលការប្រាក់ការអត្ថិភាព  $4,8 \cdot 10^{-19} C$

ដៃអីទ្វាន Al គឺជា  $1058 kg$  ឬ  $1,058 \cdot 10^6 g$ .

ត្រូវកិច្ចិកាណាមុខប្រាក់ការអត្ថិភាព Q ត្រូវមិន:

$$Q = \frac{4,8 \times 10^{-19} C \times 1,058 \times 10^6}{4,49 \times 10^{-23}} = 1,13 \times 10^{10} C$$

$$\Rightarrow t = \frac{1,13 \times 10^{10}}{5 \cdot 10^4} = \underline{\underline{226209 s}}$$

ឬ 62 ម៉ោង 1 នាទី 23 វិនាទ់.

កំណត់សំគាល់ : បៀវងទិន្នន័យល្អាប័ណ្ណារ៉ាដី

$$(\text{Faraday}) : m = \frac{1}{96500} \times \frac{A}{n} \times I \times t$$

យើងកែងការនៅ ឬ យើងនិង ឬ

5% និលសមិប្បុកនិល្សោលនៅទល់ន័យទូទៅ

$$\text{ការប្រាក់ប្រាក់} : W_J = R I^2 t = U I t$$

យើងប្រាក់ :

$$W = 14000 \text{ kwh} = 14000 \times 1000 \times 3600 \text{ W.S}$$

$$\text{ខ.} W = 14000 \times 1000 \times 3600 \text{ J}$$

$$\text{រយៈពេល } t = \frac{226209 \times 1000}{1058} = 213808 \text{ s}$$

$$\Rightarrow U = \frac{W}{It} = \frac{14000 \times 1000 \times 3600}{50000 \times 213808} = 4,7 \text{ V}$$

$$\underline{\underline{U = 4,7 \text{ V}}}$$

សំហាត់ទី 15 : នៅលានស្ថាយ ស្បួលុយស្បួល  $\text{Al}_2(\text{SO}_4)_3$  និង ស្បួលុយស្បួល  $\text{MgSO}_4$  ឬ នៅបន្ទាក់ស្បួលុយស្បួល  $\text{KOH}$  រាត្រីចម្លាតិក ទៅក្នុងស្ថាយនេះ ឬ នៅសល់នា, ឬវិញ ឬនា កំណាមិត្តភាពនានាដីសំរាប់ការអំពើមីនា ឬ នៅ នៅដែលនឹងបានបន្ទាក់ស្បួលុយស្បួល  $\text{KOH}$  ទៅខ្លួន នូវនេះ នូវយុទ្ធសាស្ត្រ ឬ ចូរពិនិត្យលានតំបន់ទូទៅ ? ស្ថាស្រោះ សម្រាប់ស្ថាស្រោះ និងបានបន្ទាក់ស្បួលុយស្បួល  $\text{Al}(\text{OH})_3$  ឬ  $\text{Mg}(\text{OH})_2$  ។








### ចម្លើយ

ស្បួលុយស្បួល  $\text{Al}_2(\text{SO}_4)_3$  និង  $\text{MgSO}_4$  នឹងបានបន្ទាក់ស្បួលុយស្បួលុយស្បួល  $\text{KOH}$  ទុកដាក់ ឬ ការបន្ទាក់ស្បួលុយស្បួល ឬ ការបន្ទាក់ស្បួលុយស្បួល  $\text{Al}(\text{OH})_3$  និង  $\text{Mg}(\text{OH})_2$  ។

បានបន្ទាក់ស្បួលុយស្បួល  $\text{Al}(\text{OH})_3$  និង  $\text{Mg}(\text{OH})_2$  ឬ ការបន្ទាក់ស្បួលុយស្បួល  $\text{KOH}$  និង ការបន្ទាក់ស្បួលុយស្បួល  $\text{Al}(\text{OH})_3$  និង  $\text{Mg}(\text{OH})_2$  ។

សក់បាតា ច្បាច់យទ្ទេ: សោរ  $\text{Al(OH)}_3$  ឬនេះ  
នាយកដែលត្រូវ ។

\* សម្រេចការណ៍:



សំហាត់ទី 16: ស្ថិតិយត្តិក្រារកំណត់នាន ផ្លូវតិចនាម

$\text{AgNO}_3$  ស្ថិតិយត្តិក្រារ និង ស្ថិតិយត្តិក្រារ និង ស្ថិតិយត្តិក្រារ

គួរឱ្យស្ថិតិយត្តិក្រារ 100  $\text{cm}^3$  នៅក្នុងបន្ទាត់មិនមែនមិនមែនស្ថិតិយត្តិក្រារ។


គួរឱ្យ  $\text{HCl}$  7  $\text{cm}^3$  និងនានាស្ថិតិយត្តិក្រារ 50 g. និង

1 L. នៅក្នុងបន្ទាត់មិនមែនមិនមែនស្ថិតិយត្តិក្រារ  $\text{AlCl}_3$  ។

- 1/ តិចុបាន ម៉ោងការ  $\text{AgCl}$  នេះ ?
- 2/ តិចុបាន ម៉ោងកាប់ផ្តើនរាយក្រឹងក្រាស ស្ថិតិយក្រឹងក្រាស  
នៃក្រុកនីតិវិធីលក្ខបៈ - ?
- 3/ បៀនុក្រឹងក្រាសលក្ខបៈ  $\text{HCl}$  ពាណិជ្ជកម្មស្ថិយក្រឹង  
អាសីត ទំហំ  $7 \text{ cm}^3$  នេះ និង តិចុបាន ម៉ោងកាប់ផ្តើន  
គ្មាន និងត្រួតពិនិត្យនេះ ?

### ចែងក្រឹង

1/ ឈរក្រឹងក្រាសក្រុកនីតិវិធីលក្ខបៈ និង  $\text{HCl}$  :



$$1\text{mol} = 170 \text{ g} \quad 1\text{mol} = 36,5 \text{ g} \quad 1\text{mol} = 143,5 \text{ g}$$

ម៉ោង  $\text{HCl}$  ស្ថិតិយក្រឹងក្រាស និង  $\text{HCl}$

$$7 \text{ cm}^3 \text{ គីឡូ} : m = \frac{50 \text{ g} \times 7}{1000} = 0,35 \text{ g}$$

ម៉ោងក្រឹងក្រាសក្រុកនីតិវិធីលក្ខបៈ :

$$\frac{143,5 \times 0,35}{36,5} = 1,37 \text{ g}$$

2/ ម៉ោង  $\text{AgNO}_3$  និងក្រឹងក្រាស :

$$\frac{170 \text{ g} \times 0,35}{36,5} = 1,63 \text{ g} \text{ ឬ } 0,0095 \text{ mol}$$

កំហែប់ថ្លៃរាប់ទេស និងសម្រាប់ល្អការ:

$$\frac{0,0095 \times 1000}{100} = 0,095 \text{ M.}$$

3% សោលក្រុល្អ ត្រូវការ ផ្ទៃចិសដត្តី ពួយទៅល  
កាន់អ៊ីស 36,5 g ពេលយក 22,4 l:

បៀវត្ថីចិស 0,35 g នៅលើ 1 l ត្រូវការ

កាន់អ៊ីស :

$$V = \frac{22400 \text{ cm}^3 \times 0,35}{36,5} = 214,79 \text{ cm}^3$$


---

វិបាទទី 17: ការិយាយស្ថាយ សុខ្សែជក្រាន  $\text{NaNO}_3$ ,

សុខ្សែជក្រាន  $\text{NaCl}$  និង ការិយាយស្ថាយ ចំនួន 1,161 g. និងទៅ

200  $\text{cm}^3$  ។ សំណើការ ស្ថាយស្ថុទិន្នន័យនៃការិយាយស្ថាយ:

1% ការិយាយស្ថាយស្ថុទិន្នន័យ: 100  $\text{cm}^3$  សំណើការិយាយ

ស្ថាយ  $\text{H}_2\text{SO}_4$  នៅលើ នោរីលាប្បាហារ: ពួយទៅ

0,2335 g ។ តាមនេះ តុលាការ 1,161 g?

- 2%  $100 \text{ cm}^3$  ទេរីន និងលទ្ធផលវត្ថុ កាបព្យកស្សាយ -  
 ស្អួលឯកសារក្នុងសាច់ 17 g ក្នុង 1l. ឬ ប៉ែនចំណុះ  
 ថែ នោងកស្សាយស្អួលឯកសាច់ និងកាបព្យកស្សាយ 40 cm  
 គាលក ឲ្យសម្រួលឯកសាច់ និង  $\text{NaNO}_3$  និងឈូកនានា នឹង  
 ល្អាយនៅ: 1,161 g ?
- 3% ស្សាយស្អួលឯកសាច់ និងកាបព្យកស្សាយក្នុង -  
 ក្នុង ទេរីន ឬ និងកាបព្យកស្សាយស្អួលឯកសាច់ ឬ កាបព្យក  
 ឲ្យសម្រួលឯកសាច់ និងលទ្ធផលវត្ថុ ?

### ចំណុះ

- 1% ប៉ែនយកល្អាយទាំង 3 ទេរីន និងកាបព្យកស្សាយ  
 គិតឯកស្សាយស្អួលឯកសាច់  $\text{H}_2\text{SO}_4$  និងកាបព្យកស្សាយ  $\text{BaCl}_2$   
 នៃ និងលទ្ធផល ក្នុងកាបព្យកស្សាយស្អួលឯកសាច់  

$$\text{H}_2\text{SO}_4 + \text{BaCl}_2 \rightarrow \underline{\text{BaSO}_4} + 2 \text{HCl}$$
  

$$1\text{g} = 208 \text{ g} \quad 1\text{g} = 233 \text{ g}$$

អ៊ីស បាក់ មក និង ក្នុង ល្អាយ  $100 \text{ cm}^3$ :

$$m = \frac{208 \text{ g} \times 0,2335}{233} = \underline{0,2084 \text{ g}}$$

អ៊សច្ចូលនឹងទោនិតិលូរយស់ដែល:

$$0,2084 \text{ g} \times 2 = 0,4168 \text{ g}$$


2% បែលើមិយកស្ថាយទោសនៃទោនឹង

ប្រភេទធមុខុយទ្វាក់ព្រឹត្តនៃព្រឹត្តិការណ៍


និង ស្ថិតិមុខុយ គឺជា  $\text{BaCl}_2$  និង  $\text{AgNO}_3$

ប្រភេទធមុខុយ  $\text{AgNO}_3$  ដោយច្បាស់លក្ខណៈ

និង  $\text{AgCl}$ :



$$1\text{mol} = 58,5 \text{ g}, \quad 1\text{mol} = 170 \text{ g} \quad 1\text{mol} = 85 \text{ g}$$



$$1\text{mol} = 208 \text{ g}, \quad 2\text{mol} = 340 \text{ g} \quad 1\text{mol} = 261 \text{ g}$$

ការធ្វើយោង នឹង ឬស  $\text{NaCl}$  និង  $\text{BaCl}_2$   
ជុនិតិលូរយស់ 100  $\text{cm}^3$ .

អ៊ស  $\text{AgNO}_3$  និង  $\text{AgCl}$  និង  $\text{Ba}(\text{NO}_3)_2$  (1) នឹង:

$$\frac{170}{58,5}$$

អ៊ស  $\text{AgNO}_3$  និង  $\text{AgCl}$  និង  $\text{Ba}(\text{NO}_3)_2$  (2) នឹង:

$$\frac{340}{261}$$

អ៊ីវិហ្មាក់ក្រោត និងលាងនៅទូទីរឿង, យស្សុទេ:

$$\frac{17 \text{ g} \times 40}{1000} = 0,68 \text{ g}$$

$$\Rightarrow \frac{170,2}{58,5} + \frac{340,2}{280} = 0,68 \text{ g} \quad (\text{រ})$$

$$\text{នេះ } x + y = 1,161 \text{ g} - 0,4168 \text{ g} = 0,7442 \text{ g} \quad (\text{២})$$

គម្រោង (រ) និង (២) យើងបាន:

$$x = 0,3069 \text{ g}$$

$$y = 0,06515 \text{ g.}$$

អ៊ីវិហ្មាក់ក្រោត និងលាងនៅទូទីនូវយើង

$$1,161 \text{ g} \text{ នៃ } 0,3069 \text{ g} \times 2 = \underline{\underline{0,6138 \text{ g}}}$$

និង អ៊ីវិហ្មាក់ក្រោត  $\text{BaCl}_2$  នៃ:

$$0,06515 \text{ g} \times 2 = \underline{\underline{0,1302 \text{ g.}}}$$

3% នាយិកាត្រូវិនិច្ឆ័យក្នុង (១) និង (២)

និង  $\text{AgCl}$ ,  $\text{NaNO}_3$  និង  $\text{Ba}(\text{NO}_3)_2$  រៀ

និង អ៊ីវិហ្មាក់ក្រោត និង ក្រោត នាយិកាត្រូវិនិច្ឆ័យ

នៃសំបុត្រ ឬ ឈុណុយស្សុទេ និង ក្រោត នាយិកាត្រូវិនិច្ឆ័យ នៅ 2

នៃ  $\text{NaNO}_3$  និង  $\text{Ba}(\text{NO}_3)_2$  ។

ចំនួន  $\text{NaNO}_3$  ដើម្បីសមត្ថភាពនេះ:

$$\frac{85 \text{ g} \times 0,3069}{58,5} = 0,445 \text{ g}$$

ចំនួន  $\text{Ba}(\text{NO}_3)_2$ :

$$\frac{261 \text{ g} \times 0,06515}{208} = 0,0817 \text{ g}$$

លេកសាច់ទូទាត់និងសមត្ថភាពរបស់ខ្លួយ

បានដូចខាងក្រោម:

$$0,445 \text{ g} + 0,0817 \text{ g} = \underline{\underline{0,5267 \text{ g}}}$$


① ឈើហាត់:  $\sqrt{\frac{0,5267 \text{ g}}{0,03 \text{ M}}} = 17,5 \text{ cm}^3$   
 គិតថាអ្នកបានសមត្ថភាពនេះជាការណ៍នៅក្នុងបន្ទាន់  
 តិចនាមុន្តែទិន្នន័យ និងការបង្កើតនៃការងារ  
 នូវការស្នើសុំនៅក្នុងបន្ទាន់ និងការងារនេះនឹងធ្វើឡើង។  
 តើបានដូចម្នាច់បានដូចម្នាច់នៅក្នុងបន្ទាន់  
 និងការងារនេះនឹងធ្វើឡើងឡើងទេ? និងការងារនេះនឹងធ្វើឡើងឡើងទេ?

- 44 -

### ចំណើមយុទ្ធម៌

ក្របក្រាសត្ថិភាពរបស់  $\text{CO}_2$  នឹងស្វែលយ.

ស្វែល  $\text{NaOH}$  :



1 ៩ 2 ៧

អ៊ីស  $\text{NaOH}$  ស្វែលដែលបានបញ្ជូនយស្ថេរ:

$$\frac{40 \text{ g} \times 8,3 \times 0,1}{1000} = 0,332 \text{ g}$$

អ៊ីស  $\text{CO}_2$  នឹងស្វែលដែលបានបញ្ជូន:

$$\frac{0,332 \text{ g} \times 44}{80} = 0,01826 \text{ g.}$$

អ៊ីសការប្រឈមដែលបានបញ្ជូន  $\text{CO}_2$ :

$$\frac{0,01826 \text{ g} \times 12}{44} = 0,00498 \text{ g.}$$

ការប្រឈមការប្រឈមដែលបានបញ្ជូននឹងការពេះ:

$$\frac{0,00498 \times 100}{0,5} = \underline{\underline{0,996 \%}}$$

សំណើត

ខ្លោន្តូបអ៊ីក្រម នាថុយម៉ែនិទជ័យ


នាមិន Al ទៅ Fe<sub>2</sub>O<sub>3</sub> ។

1% នៅយកនិលកដីនិងលាក្ចានខ្លោន្តូបអ៊ីក្រមដីមួយ  
ស្បួរយស្ថុទៅ HCl នៅទីលាក្ចាន H<sub>2</sub> ចំនួន 0,4 g ។  
តាមពាណិជ្ជកម្ម នឹងការការពារការណា និងការការពារការណា ។

2% ប៉ែក្រុមយកនិលកដីនិងលាក្ចានខ្លោន្តូបអ៊ីក្រម  
ដីមួយ ស្បួរយស្ថុទៅ NaOH និងការការពារការណា និងការការពារការណា  
ការស្បួរយស្ថុទៅ ស្ថិកសេវាកំហែរ 4 M ចំនួនប្រាក់  
cm<sup>3</sup> និងលាក្ចានខ្លោន្តូបអ៊ីក្រម និងការការពារការណា ?



ចំណេះដឹង

1% ឯកសារខ្លោន្តូបអ៊ីក្រម នាថុយម៉ែនិទជ័យ :



ប៉ែក្រុមយកនិលកដីនិងលាក្ចានខ្លោន្តូបអ៊ីក្រមដីមួយ

ស្បួរយស្ថុទៅ HCl និងការការពារការណា :



-46-

អ៊ស ខិលកិត្យិសប្បានទូរោះ :

$$x = \frac{112 \text{ g} \times 0,4}{4} = 11,2 \text{ g}$$

អ៊ស Al ងាយកិត្យិសរាយ:

ការសម្រេច (1) :

$$y = \frac{54 \text{ g} \times 11,2}{112} = 5,4 \text{ g}$$

2% អ៊ស  $\text{Al}_2\text{O}_3$  និត្យិសប្បានទូរោះ និត្យិសម៉ែង (1)

$$m = \frac{102 \text{ g} \times 5,4}{54} = 10,2 \text{ g}$$

អ៊ស HCl ស្ម័គិតបញ្ហាក់សំរាប់រំសាយ

$\text{Al}_2\text{O}_3$  និត្យិសម៉ែង (3) :

$$m_1 = \frac{219 \times 10,2}{102} = 21,9 \text{ g}$$

អ៊ស HCl ស្ម័គិតបញ្ហាក់សំរាប់រំសាយ Fe

និត្យិសម៉ែង (2) :

$$m_2 = \frac{146 \text{ g} \times 11,2}{112} = 14,6 \text{ g}$$

អ៊ស HCl ស្ម័គិតបញ្ហាក់សំរាប់រំសាយ :

$$m_1 + m_2 = 21,9 + 14,6 \text{ g} = 36,5 \text{ g}$$

二四

ಅಗ್ನಿತಾಯಣ್ಯಾಸ HCl ನ್ನು 4 M ಹಿಡಿನ  
ಪ್ರಯೋಜನಿಸಿ:

$$V = \frac{1000 \times 1}{4} = \underline{\underline{250 \text{ cm}^3}}$$

លំហាត់ គិតនក់សង្គមដៃការទិន្នន័យក្នុងយ៉ូល៊ីក ៨  
ទីនឹង នាមួយម៉ែនសំណើរាយការ ៩៥០ °C នៅលើកចា  
ខី"លកនិត នាមួយម៉ែន និងលាងនក់សង្គមដៃការ ឬ នាមុខាល់ស  
Al និងលាងក្រោម/បានការពាណ បៀនេតិវិធីការ អំពីនីស្សន៍  
ផ្តល់ឱ្យការពេះនិតិការ ឬ ១០០.០០០ A ពេលយោលិន  
ប្រភេទការ នី" ៦ ម៉ោង ឬ

( Al = 27 ;  $\sigma_{\text{eff}} e = 1,6 \times 10^{-19} \text{ cm}^2$  )

ចំណុច


$$6 \text{ घंटे} = 3600 \text{ सं} \times 6 = 21600 \text{ सं}$$

## ပန္တမာနနှင့်သီရိလျှပ်ပြုခွဲ :

- 48 -

$$216004 \times 10^5 A = 216 \cdot 10^7 \text{ គុណអ}$$

នៅក្នុង:



$$1,6 \times 3 \times 10^{-19} C, 1at = 27 \times 0,1663 \times 10^{-23} g.$$

ដើម្បីបាន  $Al$  មួយគ្រាម  $27 \times 0,1663 \times 10^{-23} g = 4,49 \cdot 10^{-23} g$ .

ស្ថិតិមូលដំណោះស្រាយ  $4,8 \cdot 10^{-19} C$

ដែលមានប៉ុណ្ណោះស្ថិតិមូល  $216 \cdot 10^7 C$  នៅប្រាប់

$Al$  នឹងការនៃការរួចរាល់ទៅ:

$$m = \frac{4,49 \times 10^{-23} g \times 216 \cdot 10^7}{4,48 \cdot 10^{-19}} = 216,5 \cdot 10^3 g.$$

$$\Rightarrow m = 216,5 \text{ kg.}$$

លំបាត់  
10.09.11

ស្ថិតិមូល នៅក្នុងការរួចរាល់ទៅនឹងការ

អ៊ូយូវ  $Fe^{++}$  នៅលើការស្វែងរក  $Fe$  ឬ ការបិទស្អែក  $Al$  នៅ

ខ្លួនឯធយល្បូង  $FeSO_4$  ឬយកឈរឲ្យស្អែក  $Al$  បានកែវ

អស 11,4 g ឬ នាមជាបីសិទ្ធិក និងលក្ខការនៃស្អែក

$Al$  ។

ចំណើយ

ឧបត្ថម្ភអូឡិកក្នុង  $\text{FeSO}_4$  គឺ  $\text{Al}$



2 at. g = 54 g

3 at.g = 168 g

ដែលត្រូវបានគីន 168 g នៃ  $\text{Al}$  54 g ត្រូវ

រាយការពិភាក្សាយក្សាន្តិ ឬ មិនអាចរាយ

បានឡើយ :

$$168 \text{ g} - 54 \text{ g} = 114 \text{ g}$$

បែស្អក  $\text{Al}$  ធ្លាក់ 114 g និងបានគីននៅ

ឈ្មោះ  $\text{Al}$  គីន 168 g

បែស្អក  $\text{Al}$  ធ្លាក់ 11,4 g និងបានគីន

ឈ្មោះ  $\text{Al}$  គីន  $\alpha$ . g

$$\alpha = \frac{168 \text{ g} \times 11,4}{114} = 16,8 \text{ g}$$

$$\boxed{\alpha = 16,8 \text{ g}}$$

លំហាត់

សាលា: អាលុកលីលូឌីម មួយគ៊ង

1,44 g នាក់និពេញនៃស្ថុយស្បែក  $H_2SO_4$  125 g

និងឈានចំណែក 0,96 g/ml ។ ទ្រង់កាយឃាង: សាលា:

នៅ: បៀនកេវិតាកំបាបនឹងស្ថុយស្បែក អាស៊ីតិនិត្រិន្ទិល្អ  
នៃ 0,5 M ។

### ធ្វើឱ្យ

កំនត់សំខាន់៖ បៀនកេវិតាកំបាបនឹងស្ថុយ-  
ស្បែក  $H_2SO_4$  125 g, ចំណែក 0,96 g/ml  
និងកំបាបថ្មីរីន 0,5 M យើងឃាង  
ថា  $H_2SO_4$  ល្អបាន ។

ប្រភេទបិទិនិត្រិន្ទិល្អ: អាលុកលីលូឌីមប្រយោជន៍

ស្ថុយ ស្ថុយស្បែក  $H_2SO_4$ :



$$1 \text{ at.g} = 2 \text{ g} \quad 1 \text{ g} = 98 \text{ g}$$

ប្រុងស្ថុយស្បែក  $H_2SO_4$ :

$$125 \text{ g} \times 0,96 \text{ g/ml} = 120 \text{ ml.}$$

-51-

ចំណុះថ្លែល  $H_2SO_4$  រួម:

$$\frac{0,5 \text{ ដ} \times 120}{100\%} = 0,06 \text{ ដ}$$

បែនធោះ  $H_2SO_4$  រួម 0,06 ដ នៅត្រីម្រប  
សាលា: ទេ: 0,06 at.-g និង ៤

មូលដ្ឋានច្បាស់ម៉ឺនាទីទៅ M ការអ៊ីស:

$$\frac{144 \text{ g}}{0,06} = 24 \text{ g}$$

សាលា: M ការអ៊ីសនាក្តុម៉ឺនាទី 24 ២.២.៩. នៅ

បៀន្យេស្សីម Mg = 24.

សំបាត់ កំណែរោបច្បាស់ ជំពូកលិនិត ផ្លូវក្រុងសំបាត់  
សំបាត់ និងការបង្កើតប្រឈម នាមឱ្យ 87,5 % និងផ្លូវក្រុងសំបាត់ 12,5 %  
តាមរយៈការបង្កើតប្រឈម 32 ២.២.៩. ។

ចំណុះថ្លែល

កំណែសំបាត់:— ផ្លូវក្រុងបច្បាស់ថ្លែល  
ការបង្កើតប្រឈម និងការបង្កើតប្រឈម នាមឱ្យ

កាត់ អូបាយទិន្នន័យ លីសមីលុយុលីវីន៊ យុឡូវ  
អនុ ឆីរុយតាន កែនកែង ច្បាស់លាស់ពិភាក្សាយិជី ។  
លីសមីលុយុលីវីន៊ នាការណាង កាលលាយិថិ  
គ្នាំនៅ ។

១. អិចសិត់តាមីបញ្ជីលេខ៖  $M = 29 \times d$ .  
២. អិចសិត់តាមីបញ្ជីលេខ៖  $M = M_a \times d$   
ដើម្បី  $M_a$  ជាឦីសមីលុយុលីវីន៊ នាការនៃក្នុង  $d$ .  
៣. ឈីសហច្ចុនីធម៌លេខ៖  $D : M = 22,4 \times D$   
 $D$  ជាឦីសហច្ចុនីធម៌  $g/l$ ;  $M$  ជាឦីសហច្ចុនីធម៌  $g$ .

រូបមន្ទិនីត្រូវបានគិតជានេះ  $N_a H_2 = 32$ .

ឈីសមាមុទ្ធន និងលានឈីសហច្ចុនីធម៌លេខ៖

$$\frac{32 \times 87,5}{100} = 28 g$$

គិតជានេះ ក្នុងការប្រើប្រាស់ ឈីសហច្ចុនីធម៌លេខ៖  $28 g : 14 g = 2$  នាវុដ

$$\text{ឈីស } H_2 = 32 \times 12,5 = 4 g$$


គិតជានេះ ក្នុងការប្រើប្រាស់ ឈីសហច្ចុនីធម៌លេខ៖  $4 g : 1 g = 4$  នាវុដ

រូបមន្ទិនីត្រូវបានគិតជានេះ  $N_2 H_4$  ។

សំបុត្រ

၁၃၅

ပြန်လည်ဆုံးပေါင်း X<sub>2</sub>C<sub>2</sub>O<sub>4</sub> သို့။ NaOH



$$15 = x + 71 \quad 15 \approx (x + 34) \quad$$

ଶାନ୍ତିମୀଯ ଏ ଅର୍ଥାତ୍ ପ୍ରକଟିକଣ୍ଠରା : X

କାର୍ତ୍ତିକା ପେଣ୍ଟେ ଶ୍ରୀ ଶିଲ୍ପି ଲଙ୍ଘନୀ ନାମରେ

$x+71$  g  $\text{Ca(OH)}_2$   $\approx (x+34, \text{ g})$

ରେଣ୍ଡର୍ ପ୍ରସ୍ତରଙ୍ଗ: ୦,୨ ମୀ ଲାଙ୍ଘକା, ୧୮ ଗ୍

-54-

$$\Rightarrow \frac{x+71}{0,2(x+71)} = \frac{x+34}{18}$$

$$\Rightarrow \frac{1}{0,2} = \frac{x+34}{18}$$

$$\Rightarrow 0,2(x+34) = 18$$

$$0,2x = 18 - (34 \times 0,2) = 11,2$$

$$\Rightarrow x = 56 \text{ g}$$

សោរ:  $x \text{ g } \text{ Fe } \text{ 4 }$

សំបីល្អក្នុង  $\text{FeCl}_2$  និងលក្ខប្រាក់នៃខែដែលបាន:

$$127 \text{ g} \times 0,2 = 25,4 \text{ g}$$

តម្លៃទាំងអស់:  $25,4 \text{ g } \text{ 4 }$

សំបីនៃ  $\text{FeCl}_3$  និងលក្ខប្រាក់នៃខែដែលបាន:

$$100 \text{ g} - 25,4 \text{ g} = 74,6 \text{ g}$$

តម្លៃទាំងអស់  $74,6 \text{ g } \text{ 4 }$


លំហាត់

អេក្រង់យូរឃើញនិងស្នូលុយស្បែទិន្នន័យ

$\text{FeCl}_3$  នៅទីនៅត្រាពួរឈរុយស្បែទិន្នន័យ  $\text{FeCl}_2$  ឬ សារពេរសម្រាប់  
និងបន្ទីក្រឡាយ ? ឬកសិក្សា ?

ចែង្វើប្រឹប្រណ្ឌ

សម្រាប់ប្រព័ន្ធដែល:




នៅពេល  $\text{Fe}^{++}$  ជាបៀវប៉ុក

ដីលើក្រុង  $\text{Fe}^{++}$  ជាមុកស្រាវជ្រាវ ឬ  
កំនែកសំខាន់ . . . និង ការបិន្ទូលិនិក  $\text{Fe}^{++}$


$\text{Fe}^{+++}$  សម្រាប់ប្រព័ន្ធដែល  $\text{Fe}^{++}$  និង  $\text{Fe}^{+++}$  ជាបៀវប៉ុក  
ដីលើក្រុង  $\text{Fe}^{+++}$  គិតយកស្រាវជ្រាវ  
ជាលិស់លើក្រុង  $\text{Fe}^{++}$  និង  $\text{Fe}^{+++}$  បន្ទាន់អាជីវិច -

គ្រឿងអ្នយល់ទិន្នន័យ  $\text{Fe}^{+++}$  ឬ  
ទី ១ . ឬកសិក្សាប្រព័ន្ធដែល  $\text{Fe}^{+++}$  និង  
ក្នុង  $\text{Fe}^{++}$  ជាបៀវប៉ុក  $\text{Fe(OH)}_2$  និង  $\text{Fe(OH)}_3$




ឧ. 2. បៀនកិលាយអំពីល  $\text{FeCl}_2$  នូវការ  
ត្រួតពិនិត្យការសម្រេច  $\text{FeCl}_3$  ឬ  $\text{FeSO}_4$  នានា  
ឬ  $\text{Fe}_2(\text{SO}_4)_3$ :

ជាមួយ:




១- ការបំនើលិខិត្តុលិខិត្តុ  $\text{Fe}^{++}$  ទៅ  $\text{Fe}^{+3}$

នៅក្នុងសាច់សាងសង់  $\text{Fe}^{++}$  នឹងត្រួតពិនិត្យ  
ដីយកាប័យក ឬ ឲ្យយុទ្ធសាស្ត្រ  $\text{Fe}^{+3}$  និង  
បៀនកិលាយអំពីល  $\text{FeCl}_3$  (លណែលូវិង) នៅ  
ឃីញ្ញាច់ និង ពាក់ព័ន្ធ និង សាច់សាងសង់  
ស្ថាន់ដៃ បានកែត្រាវិធី:



ឬ ជាមួយ:



លំហាត់

នៅហានស្ពាយម្ចារ បុ., សាស្ត្រី ខេត្ត



អ៊ិន្ទោស្បុដ ចំនួន 1,92 g ក្នុង នៅយកស្ពាយទេស់ទៅ  
គ្រឿបតិក្ខុមិន្ទោស្បុដ HCl នៅចាកច្ចេកទំនួរ  
កាយឆ្លើម ចំនួន 0,03 M-ក្រ. និងនៅចាកច្ចេក ស្ពាយស្បុដ A  
អ្នយ ក្នុង នៅយក A នៅគ្រឿបតិក្ខុមិន្ទោស្បុដ-  
ស្បុដ ស្ថិតលើស អ្នយនៅចាកច្ចេក ការប្រើប្រាស់ ក្នុង នៅយកការពារ:  
សែវាទិក, ក្រុមិន្ទោស្បុដ, ក្រុមិន្ទោស្បុដ នៅចាកច្ចេក នៅតិក្ខុមិន្ទោស្បុដ  
អ្នយចំនួន 0,8 g ក្នុង

ជាការ អ៊ិន្ទោស្បុដតាមតម្លៃអ្នយ តុលាស្ពាយ ?

ចំណើនូយ

បានឯកសារឱ្យនៅ និង Mg និងលាងក្រប់តិក្ខុមិន្ទោស្បុដ

HCl :



ស្ពាយស្បុដ A និងលាងក្រប់តិក្ខុមិន្ទោស្បុដ  
នៅតិក្ខុមិន្ទោស្បុដ ZnCl<sub>2</sub> និង MgCl<sub>2</sub> ក្នុង

ប្រព័ន្ធអ្នយស្ពាយស្បុដ NaOH


សេស




នៅ  $\text{Zn(OH)}_2$  អាចបង្កើតឡើងមុនិតមួយក្នុង:



នៅស្ថុបទនៃបង្កើតឡើងមួយនៃ  $\text{ZnCl}_2$  តើ  $\text{NaOH}$  តើ:



បង្កើតឡើងមួយនៃ  $\text{NaOH}$  ដូចមួយ  $\text{NaOH}$ .




នៅក្នុងការបង្កើតឡើងស្ថុបទនៃ  $(3)$  និង  $(4)$  នៅក្នុង:

$\text{Na}_2\text{ZnO}_2$ ,  $\text{NaCl}$  និង  $\text{Mg(OH)}_2$  ។ ដើម្បី

ស្វែងរកលទ្ធផលបង្កើតឡើង  $\text{Mg(OH)}_2$  ។

ដើម្បីស្វែងរកលទ្ធផលបង្កើតឡើង  $\text{Mg(OH)}_2$  ។


សោរណី សំខ្លះ ?



1.11                  1.11 = 40

នៅក្នុងការបង្កើតឡើង  $\text{MgO}$  គឺ 0.8 g ។

ការសម្រេចការ (2), (4) និង (5)



បែកចោរការអាតិភាពក្នុង MgO : ៩ = ៤០ g នៅក្បែងលូហ៊ី

$$\text{Mg 1 at.-g} = 24 \text{ g}$$

គឺសម្រេចការក្នុងលូហ៊ី:

$$m_1 = \frac{24 \text{ g} \times 0,8}{40} = \underline{0,48 \text{ g}}$$

គឺត្រូវស្មើរ ០,៤៨ g នៅ: ០,៤៨ g : ២៤ g = ០,០២ at.-g

ការសម្រេចការ (2): បែកចោរការក្នុង Mg ០,០២ at.-g.

ដោយទេស H<sub>2</sub> ០,០២ ៧-សាន ។

ចំណួន មុន H<sub>2</sub> នឹងលូហ៊ីសម្រេចការ (1):

$$0,03 \text{ មុន} - 0,02 \text{ មុន} = 0,01 \text{ មុន}$$

គឺសម្រេចការក្នុងលូហ៊ី:

$$m_2 = \frac{65 \text{ g} \times 0,01}{1} = \underline{0,65 \text{ g}}$$

គឺសម្រេចការក្នុងលូហ៊ី:

$$m_3 = 1,92 \text{ g} - (0,48 \text{ g} + 0,65 \text{ g}) = \underline{0,79 \text{ g}}$$

លំហាត់. ក្រោរបាយសំបិតកាលស្បែមន្ទូវអ៊ីមិត់  $\text{CaCl}_2$ ,  
 $6\text{H}_2\text{O}$  ចំនួន 25 g គួរទៅ 300 ml. ។ ស្ថិតុយស្ថុទំ -  
 និងឈាន ធម៌សហរឹង 1,08 g/ml. ។ នាយករដ្ឋមន្ត្រី  
 ការិយ ត្រូវកំណត់ការបំពេញនូវនីតិវិធីស្ថុទំ  $\text{CaCl}_2$  នៃល  
 ទ្វាន់នេះ ?

ចំណើនីតិវិធី

កំសម្រួលនិនសំបិត  $\text{CaCl}_2, 6\text{H}_2\text{O}$  :

$$40 + 71 + (18 \times 6) = 219 \text{ g.}$$

កំស  $\text{CaCl}_2$  ស្ថុទំគួរសំបិត  $\text{CaCl}_2, 6\text{H}_2\text{O}$  ចំនួន

25 g :

$$\alpha = \frac{25 \text{ g} \times 111}{219} = 12,67 \text{ g} \approx 12,7 \text{ g.}$$

នៅ 300 ml ឲ្យកំស 300 g បៀនការការិយ  
 សំបិតកាលស្បែមន្ទូវអ៊ីមិត់ 25 g និង 300 g ឲ្យការការិយ  
 ឲ្យស្ថុទំនេះ :

$$300 \text{ g} + 25 \text{ g} = 325 \text{ g}$$

គួរស្ថិតុយស្ថុទំនេះ 325 g ឲ្យការការិយ  $\text{CaCl}_2$  និង  
 ការិយ 12,7 g

-61-

កំពាល់សរុបនិន្ទេយស្ថូន្តោះនៅ:

$$\% C = \frac{100 \times 12,7}{325} = \underline{\underline{3,9 \%}}$$

លិន្ទូយស្ថូន្តោះម្នាយនៅ កាន់ខ្លួន:

$$m = V \cdot D$$

$$m = 1000 \text{ ml} \times 1,08 \text{ g/ml} = 1080 \text{ g}$$

ក្នុង 100 g និន្ទេយស្ថូន្តោះមាន  $\text{CaCl}_2$  នៅ  
3,9 g ..

ក្នុង 1080 g និន្ទេយស្ថូន្តោះមាន  $\text{CaCl}_2$  នៅ  
ដែល:

$$\frac{3,9 \text{ g} \times 1080}{100} = 42,12 \text{ g}$$

តើតាមចំណាំ  $\text{CaCl}_2$  មាន: 42,12 g :  $M_{\text{CaCl}_2}$ .

$$42,12 \text{ g} : 111 \text{ g} = 0,38 \text{ អ៊ូលូ}$$

$$\Rightarrow \underline{\underline{C_M = 0,38 \text{ M}}}$$

លំហាត់ តែងកស្សិនទាំងប្រុយទៅទេ 44, 49 នឹង -

នាន់នោះ នីរឿងឈាយរាយរាយ ប្រុយនិងលក់នឹង' 2 និងអាយុរៈ

ប្រុយនិងលក់នឹង' 1 ។ ៤. សំណើយនិនិនោះ និងទៅ

ដោបានសូលុយស្បែង ប្រុយនិងលក់នឹង មានចំណួនក្នុងខ្លួន :

១% នៃយកសូលុយស្បែងនោះ ពាក់រាប់រាប់ នៅទីប្រជុំប្រភេទ

និងប្រុយប្រាក់និងការ ដោបានការណែនាំស ទៅទេ 57, 2 g ។

២% សូលុយស្បែងនោះ ពាក់រាប់រាប់ នៅទីប្រជុំ

ប្រភេទប្រុយ សូលុយស្បែង នូវប្រុយការប្រុយរាយ ដោបាន -

និងនាន់ នៅ ប្រុយនិងលក់នឹង 20 g ។ នាន់នោះ

គឺជាក្នុងម៉ោង ៩ នៃទី X , និងរាបស៊ី និង

សម្រាប់និងប្រជុំ ?

### ចំណួយ


ការិងឈាយ M និងរាយ និងលក់នឹង' 2

ឬនិងសាមាន្តម៉ោង a , និងិងឈាយ X និងរាយ:

និងលក់នឹង' 1 ឬនិងសាមាន្តម៉ោង b :

និងនាន់នោះ និងប្រជុំ : MX<sub>2</sub> ។

ប្រភេទអនុទាត់  $MX_2$  សម្បួលប្រាក់នៅក្នុង:



បែន្ទំប្រាក់សម្បួលនៅ:  $1\text{ម}' = (a+2b) \text{ g}$  នៅចាបក់:

$$2\text{ម}'' = 2(108+b) \text{ g}$$

បែន្ទំប្រាក់សម្បួលនៅ:  $22,2 \text{ g}$  (ពាក់រាងលើ ស្ថិ-  
ធយស្ថិក) នៅចាបក់  $57,2 \text{ g}$


យើង្ហាន:

$$\frac{a+2b}{22,2} = \frac{2(108+b)}{57,2}$$

$$22,2(a+2b) = 57,2(108+b)$$

$$57,2a + 70b = 4795,2 \quad (1)$$

ប្រភេទអនុទាត់  $MX_2$  សម្បួល  $\text{Na}_2\text{CO}_3$ :



$$1\text{ម}' = a+2b \quad 1\text{ម}'' = a+60$$

បែន្ទំប្រាក់សម្បួលនៅ:  $1\text{ម}' = a+2b$  នៅចាបក់

$$\text{នៅ } 1\text{ម}'' = a+60$$

សមត្ថភាព: 22,2 g ស្រុកករ 20g

$$\Rightarrow \frac{a+2b}{22,2} = \frac{a+60}{20}$$

$$20(a+2b) = 22,2(a+60)$$

$$-2,2a + 40b = 1332 \quad (2)$$

តាមសម័យ (1) និង (2)


$$a = 40$$

$$b = 35,5$$


សោរ: ខិលុបានសាស្ត្រថែទាំ 40 នូវ CO.

(ដីឡូលី 2) នៃសោរ: ខិលុបានអីឡូលីឡូយ និង  
សាកប៊ីសាស្ត្រថែទាំ 35,5 នូវ ន្លេ

សមត្ថភាព: សម្រាប់:










និង





និង

## គិមិសនីរាង


**ប្រព័ន្ធគិមិសនីរាង**



ត្រួវបញ្ជីសង្គម (រឿង)



នាស៊ីន សំខាន់ (រំសុំ)



— O —

លំហាត់ 1 : វិភាគអំពើកាបូលូយ បន្ទាត់ថាជាមាន  $H_2$  ទេនូវ  
 2,5g តម្លៃកាបូល 12 រោង និងរាយបានដឹងថាអាចបានការណ៍  
 ការិយាយអំពីកាបូលូយនេះ ឬ រាយបានដឹងថាគារណ៍  
 បៀនេគ្រែចំណាំនិងទូទៅ នៅក្នុងការណ៍បានបានការណ៍  
 2 ?

### ចម្លើយ

ការិយាយ  $C_xH_y$  នូវបានដឹងថាគាបូលូយនេះ:

ជាកាបូលូយនេះ 1 អំឡាតកាស ( $12x+y$ ) គ្នា និងនូវ  
 ការណ៍: 5g កាបូល 12 រោង តម្លៃ  $H_2$  ទេនូវ  $y$  (g) .

កាបសេតតែងអុ ន.ក នៅក្នុង 12 g ត្រូវ  $H_2$  2,5 g

$$\Rightarrow \frac{12x}{12} = \frac{y}{2,5} \Rightarrow \frac{12x}{y} = \frac{12}{2,5}$$

$$\Rightarrow \frac{x}{y} = \frac{12}{2,5 \times 12} = \frac{1}{2,5}$$

$$\Rightarrow x = 1 \text{ និង } y = 2,5$$

ដើម្បី  $x = 1$  និង  $y = 2,5$  គឺជាគិតទឹក

$$\text{ដើម្បី } x = 1 \Rightarrow y = 5$$

រូបមាលាអំពីលិខិតការណ៍នេះ  $\underline{(C_2H_5)_n}$

ដើម្បី  $n$  គឺជាគិតទឹក និង

ស្តីពីលិខិតលិខិតនេះ និង ការបញ្ជាផ្ទៃ:  $M = 29 \times 2$

$$= 58 g$$

$$(C_2H_5)_n = 58$$

$$\Rightarrow (24 + 5)n = 58 \Rightarrow n = 2$$





រូបមាលាអំពីលិខិតលិខិតនេះ និង ការបញ្ជាផ្ទៃ:

$C_4H_{10}$  និង បិយកនេះ

លំហាត់ទី 2 .— ករយោចចានាគ 1 និងអាកេវិសបម្បូយ  
និងសាមាត្រ 3 គ. ក្នុងនាយប់៖ ៣៥០៦២៧៩៨៩៦៤៩៦៧  
ខ្លួចបាទា នៅច្បាជនាថ្វូសសាយ ន្ទោ ទី 4 ពនៃព្រៃន៊ិត្ត  
នាយការ ឬ នូវនិសិលនេសន់ ។

### ចែងចាំ

នៅទីនេះ ផ្សាយបស្ថាន់រាជការ និង  
នាយកដែលបានក្រុងការសិក្សាឌីជូយន្ទោ នាមសប្តាហាន  
ឡើង :



ប៉ះរាជីនិត្តនាថ្វូសសាយស្ថីន្ទោ នឹង 1 V ៣៥

សោរន និងប្រាក់សម្រេចដែលត្រូវឱ្យសមតែការក្នុងយុទ្ធសាស្ត្រ

ក្នុង 1 V ដឹងទទួល 4

បាត់ក្រុង សុប នៅ 10 V

បាត់ក្រុង សុប នៅ 4 V

ជំនួយដៃថ្ងៃសុប 4 l ក្នុងប្រាក់

សុប ចំណួន 10 l ទៅបែងចាន 1 l ក្នុង

ប្រាក់ ចំណួន :

$$10 l : 4 = 2,5 l$$

នូវនិស្សន៍សរុប នៅ:

$$3l - 2,5l = \underline{0,5l}$$

សំបាត់ទី 3 <sup>10/116</sup> ការងារស្ថាយ គូស៊ីនុយ និងការងារ

សោរន  $\text{CH}_4$ , ផែចិនីយ៉ាស  $\text{C}_2\text{H}_4$ , និង ប្រុពិនីយ៉ាស  $\text{C}_3\text{H}_6$  ។

ស្ថាយចំណួនស្ថាយនេះ ចំណួន 5,70 g និងការស្វែករាយកំណែ

នៅ កោត្យានាមីន៉ា 8,10 g ព័ត៌មាន 5,70 g

ស្ថាយនិនិមួយនាទីបានក្នុងប្រាក់ដែលត្រូវឱ្យសមតែការក្នុងយុទ្ធសាស្ត្រ


ប្រព. ២៤ g ។

ការណា សាលាសាស្ត្រ សាខានាគ និងសុទ្ធផ្លែតម្រួយ។  
សរុប ? ( C = 12 ; O = 16 ; Br = 80 ) ។


( ប្រលិច្ឆិនការណាទីខ្មែរភាពក្នុង 01-10-87 )

### ចំណេះដឹង


ប្រព័ន្ធឌីអូសិតិកម្មនៃសរុប :



$$1\text{M} = 16\text{g} \qquad \qquad 2\text{M} = 36\text{g}$$



$$1\text{M} = 28\text{g} \qquad \qquad 2\text{M} = 36\text{g}$$



$$1\text{M} = 42\text{g} \qquad \qquad 3\text{M} = 54\text{g}$$

តាមដឹង  $x, y, z$  និង  $\text{CH}_4$ ,

$\text{C}_2\text{H}_4$  និង  $\text{C}_3\text{H}_6$  រួចសរុប :

$$\Rightarrow x + y + z = 5,70 \text{ g} \quad (\text{N})$$

គុណិតសមឹករៀង (1) ហ៊សទៅកិច្ចលាប្បក់  $\frac{36x}{16}$

គុណិតសមឹករៀង (2) ហ៊សទៅកិច្ច  $\frac{36y}{28}$

ផ្ទុកសម័ក្រារ (3) អ៊ីស៉ុត្រកាត់  $\frac{54}{42}$

អ៊ីស៉ុត្រកាត់នៃរាយ :

$$\frac{36x}{16} + \frac{36y}{28} + \frac{54z}{42} = 8,1$$

$$\therefore \frac{9}{4}x + \frac{9}{7}y + \frac{9}{7}z = 8,1$$

$$\therefore 63x + 36y + 36z = 226,8 \quad (2)$$

ផ្លូវយកអប់រំនៅទីលាចក្របាសាអូរបុរិយាណី

រួមមានការណែនាំចំណេះចំណេះសង្គមរបស់ខ្លួន

ប្រភេទ :



$$1\text{mol} = 28g \quad 1\text{mol} = 160g$$



$$1\text{mol} = 42g \quad 1\text{mol} = 160g$$

អ៊ីស៉ុត្រកាត់នៃការប្រើប្រាស់ប្រព័ន្ធសម័ក្រារ (4) នៃ

$$\frac{160}{28} y$$

អ៊ីស៉ុត្រកាត់នៃការប្រើប្រាស់ប្រព័ន្ធសម័ក្រារ (5) នៃ

$$\frac{160}{42} z$$

ଶ୍ରୀମଦ୍ଭଗବତ

$$\frac{160}{28}y + \frac{160}{42}y = 24$$

$$x - \frac{40}{7}y + \frac{80}{21}z = 24$$

$$\Rightarrow 120y + 80z = 504 \quad (\text{eq})$$

କାତ୍ସପ୍ରକାର ୮, ୨, କ୍ଷେତ୍ର ଯୌବନ:

$$\alpha = 0,8 \text{ g} \quad \text{जिसके} \quad \frac{0,8 \times 100}{5,7} = 14,03\%$$

$$y = 2,8 \text{ g} \quad \text{则} \quad \frac{2,8 \times 100}{5,7} = 49,12\%$$

$$y = 2,13 \cdot 35000 \cdot \frac{2,1}{5,7} = 36,84\%$$

ផែនការទី 4.. ចំពោះសង្គមលើរយក្សាទុន និងប្រយក

ទំនើប 21 cm<sup>3</sup> គីឡូស្សីដកាបុង 0,15125 g ។

କଲାଙ୍ଗ ସାତନଶୀଳ ପିଲାର୍ଜ ମିଲ୍ଲାଯଙ୍କେ: କୈହି ଦିନ ସୁମଧୁର

କଣାଙ୍ଗାଯନୀଃ କ୍ଷୁଦ୍ରିପତିଷ୍ଠିତ ?

ចាមីម

ಕಾರ್ಬಿಡ್  $\approx$   $cm^3$  ಹಿನ್ನ  $y$   $cm^3$  ನಿಂತು

-73-

$C_3H_8$  និង  $C_4H_{10}$  មានលក្ខណៈ:

$$x + y = 21 \text{ cm}^3 \quad (1)$$

ចំណោះស្រួលបញ្ជី



$$1\text{mol} = 22.4 \text{ l}$$

$$3\text{mol} = 132 \text{ g}$$


$$x \text{ } 22400 \text{ cm}^3$$

តាមរាយចំណាំ:  $C_3H_8 \text{ } 22400 \text{ cm}^3$  ត្រូវ  
 $CO_2 \text{ } 132 \text{ g}$

ដែល  $C_3H_8 \text{ } x \text{ cm}^3$  ត្រូវ  $CO_2$  ទៅ:

$$\frac{132x}{22400} \text{ g} = \frac{33x}{5600} \text{ g}$$

ចំណោះស្រួលបញ្ជី បូយភាព:



$$1\text{mol} = 22400 \text{ cm}^3$$

$$4\text{mol} = 176 \text{ g}$$

$$y \text{ cm}^3 \quad ?$$

បូយភាព  $y \text{ cm}^3$  ត្រូវ  $CO_2$  ទៅ:

$$\frac{176y}{22400} g = \frac{44y}{5600} g$$

හිස  $\text{CO}_2$  භාජ :

$$\frac{33x}{5600} + \frac{44y}{5600} = 0,15125$$

$$∴ 33x + 44y = 847. \quad (2)$$

නාපනයේ (1) සහ (2) යෝජිත :

$$x = 7 \text{ cm}^3 \text{ තැක්සිංහල } \text{C}_3\text{H}_8$$

$$y = 14 \text{ cm}^3 \text{ තැක්සිංහල } \text{C}_4\text{H}_{10}$$

තුළුවුයායකා: පෙනුවුදීස් 1 භාජ පිශියක  
ත්‍රේ භාජ 4.

සිංහැන්දවුයායකා: සුළුපක්ෂිත:

යෝජිත:

උපුදීක ගුයාග්‍රෑ භාජ්‍යා 44 g

ඕස්ට්‍රූයක ග්‍රෑ භාජ්‍යා 116 g

ඇඟ්‍රෑ ප්‍රාග්‍රෑ භාජ්‍යා:  $29 \times 3 = 87 g$

( ឧរស់ទ្រពិត៌ពលន័យនិងស្ថាយនៅ )  
និងស្ថាយនិងស្ថាយនៅ : តែ :

$$d = \frac{160}{87} = \underline{1,83}$$


---

ចំណាំទី 5 .- ស្ថាយទ្រពិត៌ G ឬយក H<sub>2</sub> និង CH<sub>4</sub> ឬ  
សាបិនិជ្ជ អ្នកសិនិសន កុងបីហាហាលើស ឬ បន្ទាប់ពីប្រាក -  
បំព្រឹមស្ថាយនិង និងទូរសព្ទ និងស្ថាយដោយៗ  
ឬចិន និង បានចិបុអស់  $\frac{1625}{1000}$  និងចិន G ( លក្ខុណ្ណិនិ  
សិទ្ធិលាការ និង សំណាន មិនអាចស្ថាយបាន ) ឬ


1/ នាមពី សាបិនិសន សាបិនិសន និងធនិស្ស G ? ឬ  
2/ ថាយិជ្ជ អ្នកសិនិសន និងសាបិនិសន និងធនិស្ស  
ឬចិន G , នាមពី សាបិនិសន សាបិនិសន និងធនិស្ស  
និងធនិស្ស និង ស្ថាយបាន ?

( ឬចិន និង សាបិនិសន និងធនិស្ស និង ស្ថាយបាន  
ការប្រើប្រាស់ និង សាបិនិសន និងធនិស្ស ) ឬ


### ប្រើប្រើយ

1% កាបិទេសាយ គឺ នឹង ឬ មាននៃ  $H_2$  ឬ  $CH_4$ :

ចំពោះ នឹង  $H_2$  ឬ  $CH_4$ :



$$\approx \frac{x}{2}$$



$$y \quad 2y \quad y$$

ការប្រើយ  $V O_2$  ឬ  $O_2$  ត្រូវបានចាត់លាយ:

ឬ  $V' O_2$  ឬ  $V O_2$  :

សុសាលិក ឬ  $V' O_2$  ឬ  $V O_2$  គឺ  $\frac{1625}{1000}$  នឹង  $G$

ឬ  $G$  អាណាពាសា :

$$G + V O_2 = \frac{1625}{1000} G$$

ការប្រើយ  $V' O_2$  ឬ  $O_2$  ត្រូវបានសាច់រាយ

ប្រភេទ :

$\Rightarrow V' O_2 = \text{ឬ } O_2$  ឬ  $V O_2$  ឬ  $V' O_2$  ឬ  $V O_2$

ត្រូវបានប្រភេទ:

$$V' O_2 = V O_2 - (\frac{x}{2} + 2y)$$

ស្ថាយទឹនការបន្ថែមទាំងនេះ  $CO_2$

គិតជាស្ថាយនិសន និងលទ្ធផលរបស់ខ្លួន។

$$V'_{O_2} + y = V_{O_2} + y$$

ហើយទឹនការបន្ថែមនេះទៅលើចំណោមទីផ្សារ

$$\text{បន្ថែម } \alpha \text{ ដែល } \frac{1625}{1000} G$$

$$V_{\text{ក្រុយ}} = V_{\text{មុន}} - \frac{1625}{1000} G \quad \text{ឬ}$$

$$V_{\text{មុន}} - V_{\text{ក្រុយ}} = \frac{1625}{1000} G$$

$V_{\text{មុន}} - V_{\text{ក្រុយ}}$  គឺនាំពាយចាត់ទឹនការបន្ថែម ។

យោងជាដូន :

$$V'_{O_2} + y = (G + V_{O_2}) - \frac{1625 G}{1000}$$

$$\text{ឬ } V'_{O_2} \text{ សែរ } V_{O_2} - \left( \frac{\alpha}{2} + 2y \right)$$

$$\Rightarrow V_{O_2} - \frac{\alpha}{2} - 2y + y = G + V_{O_2} - \frac{1625 G}{1000}$$

$$\Rightarrow -\frac{\alpha}{2} - 2y = -\frac{1250 G}{1000}$$

$$\text{ឬ } \frac{\alpha}{2} + 2y = \frac{1250 G}{1000}$$

$$\times \begin{cases} 1000\alpha + 2000y = 1250 G & (2) \\ \alpha + 2y = G \end{cases}$$

ឈើស្រីច្បាស់ :

$$x = \frac{750G}{1000} \quad \text{និង} \quad y = \frac{250G}{1000}$$

$$\therefore x = \frac{3}{4} G \quad \text{និង} \quad y = \frac{1}{4} G$$

អ៊ូតុក ក្នុងល្អរយនោះ ខាន់  $H_2$  75 %

និង មេនាគ 25 %. នឹងល្អរយដីជា G ។

2% - បែក  $O_2$  ដីលទ្ធផលនោះ នឹង  
និង G យើង ឬ  $V'_{O_2} = G$ .

ឧប្បជ្ជនៃលទ្ធផល/សាន់ ឲ្យភាពរបន់ក្នុង "  $CO_2$

និង  $O_2$  ដីលទ្ធផល/សាន់ ។

ឬ  $O_2$  ដីលទ្ធផល/សាន់ នឹង :

$$V'_{O_2} = V_{O_2} - \left( \frac{x}{2} + 2y \right)$$

ដូចនេះ x និង y គឺយើង  $x = \frac{3}{4} G$  និង

$$y = \frac{1}{4} G$$

$$\Rightarrow V'_{O_2} = G - \left( \frac{\frac{750G}{1000}}{2} + \frac{2 \times \frac{250G}{1000}}{1000} \right)$$

$$\Rightarrow V'_{O_2} = G - \left( \frac{375G}{1000} + \frac{500G}{1000} \right)$$

- 79 -

$$= G - \frac{875G}{1000} = \frac{1000G - 875G}{1000}$$

$$V'_{O_2} = \frac{125G}{1000} = \frac{1}{8} G$$

វិនាយ  $y = \frac{1}{4} \text{ នឹង } G$  (សំខាន់តុលាករណី)

ដីលទ្ធផល:  $\frac{V'_{O_2}}{y} = \frac{\frac{1}{8} G}{\frac{1}{4} G} = \frac{1}{2}$

$$\Rightarrow V'_{O_2} = 1$$

$$y = 2$$

ចាត់បន្ទូល: ក្បាស់លើស្អាយ និងសាល់ 3 ភាគ

ចាត់អ្នកស្រីសមទេសទៅសាល់ 1 ភាគ គ្រឿង 33,33 %

និង  $CO_2$  2 ភាគ គ្រឿង 66,66 % នឹង

ចាត់ស្អាប 4

លំហាត់ទី 6 .- នៅប្រុណិតស្ថាបាយ ការងារទូត្រូវយើងិតិតាន  
រឿយភាព នឹងបែងការ ។ ដើម្បីរកសាងសង់សាការ  
និងស្ថាបាយទូត្រូវនេះ តែបញ្ចូលទូត្រូវទាំងនេះ:  $10 \text{ cm}^3$  នៃក្រុង  
អ្វីស្រីចំនួនយុទ្ធយុ 0<sub>2</sub> ដែន្ន 90 cm<sup>3</sup> និង ប្រាក់ប៉ុន្មាន -  
បំពេជ្យយុទ្ធផ្លូវត្រូវនៃទីនេះ និងទីនេះ តាមរយៈទូត្រូវនៃឯកសារ  
សាល់ នាយកទី 64,75 cm<sup>3</sup> និង 40,5 cm<sup>3</sup> ស្ថិតិយុទ្ធយុ  
KOH ពេញនៅសាល់ស្ថិតិយុទ្ធយុ P ។

- 1% នាយក សាងសង់សាការនៃទីនេះទូត្រូវបានរាយ ?
- 2% នាយក សាល់ស្ថិតិយុទ្ធយុ 1 m<sup>3</sup> និងស្ថាបាយទូត្រូវនេះនៅ 15 °C  
និងសាច់ 760 mm ?
- 3% នាយក ចងក់ស្ថិតិយុទ្ធយុ និងស្ថាបាយទូត្រូវនេះ: នូវបន្ទីនូវខ្សោយ ?
- 4% នាយក ប៉ុងការកំសែវិនិលន្តិលិនិយមិយទំនេះ: ទូត្រូវនេះ:  
និង 1 m<sup>3</sup> នៃ 15 °C សាច់ 760 mm. និយមិយទំ  
នេះ: និង មីនុលុយ-ក្រាម និង ស៊ីឡុខុកបុរិនិតន មូល  
 $C_nH_{2n+2}$  និយមិយទំនេះ:  $Q = 53 + 158,7n$  kcal
- 5% សិបអ្នយការទូត្រូវទាំងនេះ 13 kg ពេលត្រូវបាន 1085 °C  
ក្រោមឱការ និងកំកែ 1 L នៃ 15 °C នៃ 100 °C និយមិយទំនេះ

ប្រឹតុអ្នយ និងឈាមកិច្ចនៅ 50% ដីយនិកទ្វាស្ទ័  
ការណ៍ ឬ ការការប្រាក់លាយ សំរាប់សំគែៗ  
ទៅលម្អៃ ?



( ឧបលទនាប្រជាជនក្រោម 2 , 1964 )

### ចំណេះ

1% និង  $x$  និង  $y$  ដីយនិកបិយនាយ នៃ  
ថែរការ និងឈាមកិច្ចនៅក្នុងល្អាយ  $10 \text{ cm}^3$ :

$$x + y = 10 \text{ cm}^3 \quad (1)$$

ចំណេះនិងល្អាយ នូវការ នៅក្នុង :



$$y \quad 8y \quad 5y$$

ប្រឹតុការប្រជាជន និងឈាមកិច្ចនៅក្នុងខ្លួន គឺ :

$$\begin{cases} 4x + 5y = 40,5 & (2) \\ x + y = 10 & (1) \end{cases}$$

សម្រាប់ (1) និង (2) ត្នោត

$$æ = 9,5 \text{ cm}^3$$

$$y = 0,5 \text{ cm}^3$$

ក្នុងល្អាយទេ: ឬនា បុរីយការ 95 % និងប៉ឺការ 5 %.

2% - ក្នុងល្អាយទេ:  $1 \text{ m}^3$  ឬនា:

- បុរីយការ 950 l ខ្លួនខ្លួន ឬនាទុ និងកាត់  
ឬនាកំស  $\frac{58 \times 950}{22,4}$  ពេញលេខា  $15^\circ\text{C}$ ,

760 mm. ឬនាកំស :

$$\frac{58 \times 950 \times 273}{22,4 \times 288} = 2331,7 \text{ g}$$

- ប៉ឺការ 50 l ខ្លួនខ្លួន ឬនាទុ និងកាត់  
ឬនាកំស  $\frac{72 \times 50}{22,4}$  ពេញលេខា  $15^\circ\text{C}$ , 760 mm.

ឬនាកំស :

$$\frac{72 \times 50 \times 273}{22,4 \times 288} = 152,3 \text{ g}$$

ក្នុង  $1 \text{ m}^3$  ទឹកល្អាយ និងកាត់ទេ: ឬនាកំស :

$$2331,7 \text{ g} + 152,3 \text{ g} = \underline{\underline{2484 \text{ g}}}$$

3% ដែលស្ថិត និងល្អាយ និងកាត់ទេ: គ្រឿបកំណើន:

$$1 \text{ m}^3 = 1000 \text{ dm}^3 \text{ ឬនាកំស } 1293 \text{ g.}$$

នៅ  $15^{\circ}\text{C}$ , 760 mm នៃ រាងកស :

$$1293 \text{ g} \times \frac{273}{288} = 1226 \text{ g}$$

ប្រុស ចុយតាន និង ប៊ីតាន  $1\text{m}^3$  មានកស 2484 g

$$\Rightarrow d = \frac{2484 \text{ g}}{1226 \text{ g}} = 2,026$$

4% - ក្បឹងកាប្បី និង ប្រុស ប្រើបានកាប្បា Cn.

ថែរីនេះ មួយចំនួនលាក់ដី:

$$Q = 53 + 158n \text{ kcal.}$$

ចុយតាន  $C_4H_{10}$  មួយចំនួន ត្រូវកំណើះ:

$$Q_1 = 53 + 158,7 \times 4 = 687,8 \text{ kcal}$$

មួយចំនួន ប៊ីតាន  $C_5H_{12}$  ត្រូវកំណើះ:

$$Q_2 = 53 + 158,7 \times 5 = 846,5 \text{ kcal.}$$

និង  $1\text{m}^3$  និងល្អឈូយ មាន  $C_4H_{10}$  2331,7 g និង

$C_5H_{12}$  152,3 g . ។

ទេរី ល្អឈូយ មួយចំនួន មួយចំនួន  $1\text{m}^3$  ត្រូវ

កំណើះ:

$$Q = \frac{(687,8 \times 2331,7)}{58} + \frac{(846,5 \times 152,3)}{72} \text{ kcal}$$

$$Q = 29440 \text{ kcal.}$$

5% - පැහැදා ගේසි/දිනිල් ස්කුලෝයර්ක් මී ගාසි:

$$Q' = 1000 \times (100 - 15) = 85000 \text{ cal}$$

85 kcal

ఎక్కినవిత్తుల్లిడు 50% లక్షలకుమార్గం  
లేక వెళ్లిపుట్టియోయిగు: జీ:

$$85 \text{ kcal} \times 2 = 170 \text{ kcal}$$

ఒక్కమీ.  $1\text{ m}^3$  క్లివర్గోపి 29440 kcal

ଅଟ୍ଟ ଦୁଇକାଳୀଙ୍କିର୍ତ୍ତିନ୍ଦ୍ରିୟରେ ପରିବର୍ତ୍ତନ ହେଲାଏବେ :

$$\frac{170}{29440} \text{ m}^3 \quad \text{ಕೆಣಸಾಗಣ :}$$

$$\frac{179 \times 2484}{29440} = 14,34 \text{ g}$$

ପ୍ରାଗ' ତୀର୍ଥଯଃ

$$\frac{1085 \text{ f } \times 14,34}{13000} = 1,19 \text{ f}$$

$\approx \frac{1,205}{}$

លេបាត់ទី 7 .. សម្រាប់សាធារណរដ្ឋបាន និង ការអនុវត្តន៍

ମୁଖ୍ୟ ଜ୍ଞାନ ପରିକଳ୍ପନା ହେଉଥିଲା : C = 84,21 % ଅଛି

H = 15,79 % 4

၁၀/ အျေးကြော်မှုဆုံးလျှောက်လိုက်ရန် အသာဆုံး ပြုသည်။

ଦିନ'ନେଟ୍ ହିତ୍ତାଯିବି କ୍ଷେତ୍ରପତ୍ରଲେଖ 3,9 ୫

2°) តើអ្វីប្រភាគប្លែកនេះមានអ្វី ? សរសើរពួរមានបន្ថែម  
និង ដើរយកនូវប្រភាគប្លែកដើម្បីបែក ?

3% නොප්පිත ස්ථීරකාලුණා: මූල්‍ය පාඨමාසයක්  
ගැනීමෙන් ස්ථීරකාලුණා: මූල්‍ය පාඨමාසයක් සේවීමුවේ  
දානවුය ක්‍රි: ප්‍රාදාන සෑවීමුවේ ?

4% සංඝාල්සක්ග තේහ ගුරු  $\text{CO}_2$  තිබෙනුයි සේවාය  
 තී:නෑ: පාන ගුරු 100 l. ය

$$(C=12; H=1; V_0=22.4\%)$$

( Cessac, 1880 )

๑๖๘

၁၇- ဘုရားသိမ်းနှင့်အောင်ဆုံးကပ္ပါယာ:

$$M = 29 \times 3,9 = 113,1 \approx 114 \text{ g}$$

2/ . កាតិខ្លួយ  $C_xH_y$  មិញបច្ចនីទម.កនេះ:

$$\Rightarrow 12x + y = 114 \text{ g}$$

ការសមតាមការបាន: របៀប 84,21 g ត្រូវ  $H_2$  ដំឡើ

15,79


$$\Rightarrow \text{អ៊ីស ន.រ} \text{ នេះ: } 100 \text{ g.}$$

$$\Rightarrow \frac{12x}{84,21} = \frac{y}{15,79} = \frac{114}{100}$$

$$\Rightarrow x = 8, \quad y = 18.$$

និច្ឆ័យបុណ្យនេះ ជី អុគតាន  $C_8H_{18}$  ហន្សិរចនា

នៅ:




3/ តិចិលពេល លូរយក្ស: តិចិលរយៈភាគ

ន.រ មុយ និមួយ  $O_2$  ផ្ទុក និង

អន សាធារណ និង ផ្ទុក អ៊ីស ត្រឹមត្រូវ នឹង .

សាធារណ និង សាធារណ និង និច្ឆ័យបុណ្យនេះ ។



ជំស្រីលុប់នេះ មួយពាន់លាយត្រួម  $O_2$  12,5 ពាន់  
អាលុរាយត្រួម មួយ ឬ ប៉ែង្រាល់ឡើងខ្លួន.

$$12,5 \text{ ពាន់} \times 5 = 62,5 \text{ ពាន់}$$

ដើម្បីសោរាងអាលុរាយត្រួម: សាមគ់រៀង ក្រឡូវិលីម៊ី  
ជំស្រីលុប់មួយ ពាន់ (1V) នៅទីទូទៅ 62,5 ពាន់  
(62,5 V) :

គីតាវិភាគរយនឹង  $C_8H_{18}$  នេះ:

$$\frac{1 \times 100}{63,5} = \underline{\underline{1,57 \%}}$$

ការរាយនឹង ឱ្យល់ដី:

$$\frac{62,5 \times 100}{63,5} = \underline{\underline{98,43 \%}}$$

4%. ការសក់ការណិតធម្មានទឹន្ននា:

កុចិត្យាយត្រួម: 100 l ការអកការ 1,57 l

គីតាវិលីនាពេដ្ឋាន:

$$1,57 l = 1570 \text{ cm}^3$$

-88-

$$1570 \text{ cm}^3 \times 3,9 \text{ g/cm}^3 = 6123 \text{ g.}$$

ស្ថាន់ 1 ម" = 114 g និង  $\text{CO}_2$  8 ម" = 179,2 l  
គិត ទៅ 162 g

ហេសក់ក និងប្រាកច្បាស់ :

$$\frac{162 \text{ g} \times 6123}{114} = \underline{\underline{8713,8 \text{ g}}}$$

លក្ខ  $\text{CO}_2$  និងប្រាកច្បាស់ :

$$V = \frac{179,2 \text{ l} \times 6123}{114} = \underline{\underline{9639,07 \text{ l}}}$$

ឬ 9,639 m<sup>3</sup>

លំហាត់ទី ៨ .. នាយក និងស្ថាន់ និងប្រាកច្បាស់ និងល្អាយ  
អ្នយ និងរូប :

១. - អេតាន 25% និង មេតាន 75% ដីខាង.

២. - អេតាន 75% និង មេតាន 25% ដីខាង ។

### ចំណើយ

គ.- គុម្ភស្ពាយនេះ 100l មានម៉ាស 25l  
និងម៉ោង 75l. ។

ម៉ោង 25l ការពីស :

$$\frac{30g \times 25}{22,4} = 33,48g$$

ម៉ោង 75l ការពីស :

$$\frac{16g \times 75}{22,4} = 53,57g$$

លាកាយនេះ 100l ការពីស :

$$33,48g + 53,57g = 87,05g$$

ឱ្យល់ 100l ការពីស 129,3g

ខ្លួនឯកសារគុម្ភស្ពាយនេះ តើ :

$$d = \frac{87,05g}{129,3g} = 0,67$$

គ.- គុម្ភស្ពាយនេះ 100g មានម៉ោង

75g និងម៉ោង 25g ។

$$\text{ម៉ោង } 75g \text{ ពាណិជ្ជកម្ម: } V_1 = \frac{22,4l \times 75g}{30g} \\ = 56l$$

ເພັດ 25 g ດັບທຸງ

$$V_2 = \frac{22,4 l \times 25}{16} = 35 l$$

ຕົກລົງຍາວ:  $56 l + 35 l = 91 l$  ຕະ

ໜີສ 100 g.

ຢູ່ສ 91 l ແກທີສ:  $1,293 g \times 91 l = 117,6 g$

ຈົດ'ສົມ ອົງລົງຍາວ: ?

$$d = \frac{100 g}{117,6 g} = \underline{\underline{0,85}}$$

ຄົນຫຼັກ 9 .. ຄ່າຍັງສົມ ທົ່ວະລູ ມີຫຼັກຫຼັກຫຼັກ

ຕົກ 29 g ສືບ້ອກ 45 g ດູວກຫາຍ:

1) ພູປະກູດ ຢູ່ລົງລົງຍາວ ນ.ນ ເກ: ? ເກີ່ມີຫຼັກຫຼັກຫຼັກ?

2) ອົງຍູລ່າຍໍາເຕົກ ສົມກັບ ທົ່ວະລູ: ນ.ນ ເກ: ?


3) ຈົດ'ສົມ ຂົງປ ມູກສົມ ອົງລົງຍາວ ນ.ນ ເກ: ? ຫຼັກ  $H_2$   
ເປົ້າຫາຍ ທຸກໃນຫຼັກຫຼັກ

4) ຈົດ'ສົມ ຂົງປ  $O_2$  ມີລົງຍາວ ຖໍ່ສົມ ນ.ນ ເກ:  
ຫຼັກ  $H_2$  ?

- 111 -

### ចំណាំ

ចំណាំ: សម្រាប់ n. n ទិន្នន័យសរសៃ :



$$1\text{g} = (14n+2)\text{g} \quad (n+1)\text{g} = (18n+18)\text{g}$$

បែកលូត n. n (14n+2)g នឹងតុលាទី (18n+18)g

បែកលូត n. n 29g នឹងតុលាទី 45g.

យើង្ហានសាលាក្រុង:


$$\frac{14n+2}{29} = \frac{18n+18}{45}$$


$$\Rightarrow (14n+2)45 = (18n+18)29.$$

$$\Rightarrow n = 4$$


អ៊ីហីក្រប្បែង: លក្ខួបខ្លួន C<sub>4</sub>H<sub>10</sub> ចិញ្ចាត់

ចិញ្ចាត់ នាម អ៊ីស្សីម 2 :





2% ទេរោស C<sub>4</sub>H<sub>10</sub> :



$$1\text{ដ} = 58\text{g} \quad 6,5\text{ម} = 22,4\text{l} \times 6,5\text{l}$$

លក្ខណៈសង្គម C<sub>4</sub>H<sub>10</sub> ជួន 29 g :

$$\frac{6,5 \times 22,4 \times 29}{58} = 72,8 \text{l}$$

តម្លៃចាប្រុកសម្រាប់ទេរោស : 72,8 l × 5 = 364 l

3% - ទូរសព្ទ គិរិយាយ បិយនា 1ម = 22,4 l

ទូរសព្ទ H<sub>2</sub> ជួន 22,4 l ដឹង

បិយនា 1ម ធានាស 58g ទូរសព្ទ H<sub>2</sub> 1ដ

ធន 2 g . ឬ

លក្ខណៈសង្គមបានមីស : 58g + 2g = 60g

ធនសំខាន់ 44,8l ធានាស 64 g

សាន្តស្ថិកនិទ្ទេរាយលោក: ឆ្នើបអូរស៊ីនុត ខ្លួន:

$$d = \frac{60}{64} = \underline{\underline{0,9375}}$$

4% ផ្លូវការ 58 g ការពាក្យ 22,4 l;

$$\text{អ៊ីឡូស} 58 \text{ g } \text{ការពាក្យ } \frac{22,4 \times 58}{2} = 649,6 \text{ l}$$

$$\text{អាចសរុបនិទ្ទេរាយ} : 649,6 \text{ l} + 22,4 \text{ l} = 672 \text{ l}$$

$$\text{សរុបនិទ្ទេរាយ} : 58 \text{ g} + 58 \text{ g} = 116 \text{ g.}$$

អូរស៊ីនុត 672 l . ការងារ:

$$m = \frac{672 \text{ l} \times 32}{22,4} = 960 \text{ g}$$

សាន្តស្ថិកនិទ្ទេរាយ ស្រី អិសនិចិញ្ញយការ នឹង  $H_2$

ឆ្នើបកាន់  $O_2$  ខ្លួន:

$$d = \frac{116}{960} = \underline{\underline{0,12}}$$


---

សំបាត់ទី 10 .. ល្អាយទូន្លឹមខ្សែមួយបន្ទិទ្យិចមេន 5 l,  
ផែតិទ្យាន 5 l និង អ៊ូរីនិក 5 l. ឬ នាបញ្ញលូវរាយ  
នៅ: ដោយ នូចការណ៍និភ័យមិន នៅ  $180^{\circ}\text{C}$  ។ នៅពេល  
គិនស្ថានធនូវរាយ ឬនៃការបន្ទិទ្យិចមេន ?

### បន្ទិទ្យិយ

#### មុនបន្ទិទ្យិមេន:

$$\text{មេន } 5 \text{ l } \text{ ឈាន់ស: } m_1 = \frac{16 \text{ g} \times 5}{22,4} = 3,57 \text{ g}$$

$$\text{ផែតិទ្យាន } 5 \text{ l } \text{ ឈាន់ស: } m_2 = \frac{28 \text{ g} \times 5}{22,4} = 6,25 \text{ g}$$

$$\text{អ៊ូរីនិក } 5 \text{ l } \text{ ឈាន់ស: } m_3 = \frac{13 \text{ g} \times 5}{22,4} = 0,22 \text{ g}$$

#### ទូន្លឹម 15 l ឈាន់ស:

$$m' = 1,293 \text{ g/l} \times 15 \text{ l} = 19,39 \text{ g}$$

#### អ៊ូរីនិកបន្ទិទ្យិធនូវរាយ និងផែតិទ្យិមេន:


$$3,57 \text{ g} + 6,25 \text{ g} + 0,22 \text{ g} = 10,04 \text{ g}$$

#### គិនស្ថានធនូវរាយនៅ: គ្រឿបនៅទូន្លឹម 15 l:

$$d = \frac{10,04 \text{ g}}{19,03 \text{ g}} = \underline{0,517}$$

ក្រុងការបន្ថែម:

សេវាទីរឹង នាក់នាន ក្រុងក្រឡាយ H<sub>2</sub>:



1 mol 1 mol 1 mol

ក្រុងក្រឡាយ នៅក្នុង សេវាទី 5 l. នឹង

បែនការ ថាមព្រឹត្តិការណ៍ 5 l គីឡូ 4

បែនការ 5 l រាល់ស 3,57 g.

សេវាទី 5 l រាល់ស:

$$\frac{30 g \times 5}{22,4} = 6,69 g$$

ឲ្យរាយបែនការ នឹង សេវាទី 10 l រាល់ស:

$$3,57 g + 6,69 g = 10,26 g$$

ឲ្យរាយ 10 l រាល់ស:

$$1,293 g \times 10 = 12,93 g$$

សម្រាប់ស្ថិតិការនៃឲ្យរាយនោះ: ស្វែរកញ្ញូរសំខាន់ៗ:

$$d = \frac{12,93 g}{10,26 g} = \underline{\underline{1,26}}$$

- លិខាតទី 11 .. ឬរាយ M ម្ខយ ៧៩៨៩៩ តិចសេវា  
 ៦០  $\text{cm}^3$  ឬ ក្រឡាគបញ្ចូលឬរាយនោះ  $20 \text{ cm}^3$  តិច  $O_2$   
 ចំនួន  $60 \text{ cm}^3$  ទៅក្នុងត្រូវឯកជាមួយ នៅបំពាយអ្នកត្រូវ  
 ឯកជាមួយក្នុង ក្រឡាគបញ្ចូលឬរាយនោះ ត្រូវបានដាក់  
 ហាត់  $40 \text{ cm}^3$  និង  $28 \text{ cm}^3$  ក្រឡាគបញ្ចូលឬរាយ ឬកាស ទៅយ  
 ទៅសល់ក្រឡាគបញ្ចូលឬរាយ ឬកាស ឬ  
 ១% នាយក សាធារណៈ សាធារណៈ និង  $M$  ឬ  
 ២% ក្រឡាគបញ្ចូលឬរាយ ឬកាស  $M$  ចំនួន  $40 \text{ cm}^3$  និង  
 ឲ្យបាននៃការសម្រេចបាន ឬ នាយក សាធារណៈ សាធារណៈ  
 ការធម្មតាម  $M'$  របស់ក្នុងក្រឡាគបញ្ចូលឬរាយ ?  
 នាយក  $H_2$  និងក្រឡាគបញ្ចូលឬរាយ ?  
 ៣% ក្រឡាគបញ្ចូលឬរាយ  $96 \text{ cm}^3$  នៅលើ  $M'$  រួចរាល់  
 ឬរាយនោះ ; នាយក ឬសម្រាប់នាយក ?

### ច្បាស់


១% ចំរោះ ឬសំណើក្រឡាគបញ្ចូលឬរាយ :



$$1 \text{ mol} = 22,4 \text{ l}$$

$$1 \text{ mol} = 22,4 \text{ l}$$

-47-



$$1\text{升} \quad 2\text{升}$$

$$y \quad 2y$$

ការឆ្លើយ = ២៤ y នៅទី  $CH_4$  នៃ  $C_2H_4$

$$\Rightarrow x + y = 20 \quad (1)$$

$$24 \cdot x + 2y = 28 \quad (2)$$

$$\Rightarrow x = 12 \text{ cm}^3$$

$$y = 8 \text{ cm}^3$$

ផ្នែកមិនត្រូវ  $CH_4$  នេះ:


$$\frac{12 \text{ cm}^3 \times 100}{20} = 60 \%$$

ផ្នែកត្រូវ  $C_2H_4$ :

$$\frac{8 \text{ cm}^3 \times 100}{20} = 40 \%$$

2% ចំណោមរល្ភាយ M ដោយប្រព័ន្ធប្រចាំឆ្នាំ

សៀវភៅនឹងក្នុង  $C_2H_4$  និងលទ្ធផលក្នុង



$$1\text{升} \quad 1\text{升} \quad 1\text{升}$$

បៀនយកស្អាយទេ:  $40 \text{ cm}^3$  អាលូម៉ែត់<sup>3</sup>

$$\text{ហានចោត្ត}: \frac{40 \text{ cm}^3 \times 60}{100} = 24 \text{ cm}^3$$

តើវិស័យកីណ្ឌីរ គឺ 16 cm<sup>3</sup> ដូចនេះ នៅ

ទ្វិលូម៉ែត់ H<sub>2</sub> គឺ 16 cm<sup>3</sup> គួរឱ្យចាប់

នៅពេល ក្រុង 16 cm<sup>3</sup> នឹង ឬ

ស្អាយនិមិត្តភាពការឈប់ការឈប់ ហានចោត្ត:

24 cm<sup>3</sup> : តិ៍តាមការឈប់ការឈប់


$$\frac{24 \text{ cm}^3 \times 100}{40} = 60 \%$$

ហានចោត្ត 16 cm<sup>3</sup> ត្រូវឱ្យ:


$$\frac{16 \text{ cm}^3 \times 100}{40} = 40 \%$$

3% ធ្លីតែ M' ក្រុងការឈប់ការឈប់ តើវិស័យកីណ្ឌីរ

បៀនយកស្អាយទេ M' សម្រាប់ការឈប់ការឈប់:



$$1 \text{ g} \quad 2 \text{ g} \quad 1 \text{ at.-g} = 12 \text{ g}$$



$$1 \text{ g} \quad 3 \text{ g} = 67,2 \text{ g} \quad 2 \text{ at.-g} = 24$$

មេនាគ 22400 cm<sup>3</sup> ត្រូវកាបុះ 12g.

មេនាគ 24 cm<sup>3</sup> ត្រូវកាបុះ x ទំហំស្រីតារ

$$x = 48 \text{ cm}^3.$$

អ៊ស C និងលក្ខាតទូលាច្បាសប្លើទំន់៖ មេនាគ:

$$x = \frac{12 \text{ g} \times 24}{22400} = 0,0128 \text{ g} \approx 0,013 \text{ g}$$

អ៊ស C និងលក្ខាតទូលាច្បាសប្លើទំន់៖ លោកដែ:

$$y = \frac{24 \text{ g} \times 16}{22400} = 0,017 \text{ g}$$

អ៊ស C កាបុះនិងលក្ខាតទំន់៖ ទិន្នន័យ M'

$$0,013 \text{ g} + 0,017 \text{ g} = \underline{\underline{0,03 \text{ g}}}.$$

លិបាត់ទី 12 .. គ្មានអ្វីជាកាបុះ A គឺ 0,42 g ។

ទំន់៖ សញ្ញា A នឹង CO<sub>2</sub> គឺ 1,32 g និង 0,54 g ។

1/ នរណា ឱ្យបង្កើត និង លួយៗនៃ A ចំណោលប៉ុណ្ណោះ 0,42 g?

2/ នរណា សាធាសាង សន្យានានិង បង្កើតរបស់ A ។

3% ຄວາມ ຈົ່ງລາຍກຳ ລົກ ອີ A ເພີຍຂໍ້ອົກສູດ

1 kg ແອ: ພາກຫຼຸດລົກ ພິມ 8080 kcal ສົດ  $H_2$  ດັບ

1 kg ແອ: ຊື້ລົກ ພິມ 34500 kcal ?

4% ເຄື່ອງປະຕູກ ປູ້ລົມເປັດ 4 ປູ້ລົມ A ເຄື່ອງປະຕູກ

ນັກໂຮງ B; ສາສາງປະຕູກ ສົດ ຮູ່ວັນ: ອີ B ວ

5% 1 g ອີ B ຜົກປັບກາຍກຳ ພິມ 11,5 kcal; ຂາກາ

ເລີສ ແລະ ອີ B ເຄື່ອງປະຕູກ ສົດ ທີ່ແຕ່ງຕະ: ຖົດລູຍ

ຕະຫຼາດ 2 ສະ: ຖົດລູຍ: ແລະ 2 ຕົວ ຕົວຍ -

ອີນິລິກິຈ 0,5 ວ.

( I. C. A. M. ).


### ຜົນສິບ

ຕົວອີນິລິກິຈ  $CO_2$ : 1,32 g : 44 g = 0,03 ຢ

ຕົວອີນິລິກິຈ: 0,54 g : 18 g = 0,03 ຢ

ອີນິລິກິຈ ຜູ້ມີກິດຕະກິດ: ເບີຍຫຼິກ ອົງການ

$CO_2$  ສົດ ອົງການ ທີ່ທຳມະ ນາລິນ:



ចំណេះអ្វីក្រាប់នេះ 0,42 g ត្រួស CO<sub>2</sub> 1,32 g  
និងទាំង 0,54 g

បុគ្គល់អ្វីក្រាប់នេះ 0,42 g ត្រួស CO<sub>2</sub> 0,03 g  
និងទាំង 0,03 g

បុគ្គល់អ្វីក្រាប់នេះ 42 g ត្រួស CO<sub>2</sub> 3g និង  
ទាំង 3 g .

$\Rightarrow$  ចំណេះអ្វីក្រាប់នឹងការរាយនិសត និង  
នាមដ្ឋាន CO<sub>2</sub> 3g និងទាំង 3g ត្រូវបានដើរ

C<sub>3</sub>H<sub>6</sub> និងលាក់សម្រាប់លើក 42 g ។

## 2% សាងសកាលនិនាទាតុលិនិ

ត្រូវបានដើរ 42 g នាមដ្ឋាន 36 g

នាមដ្ឋានយុទ្ធភាព នៅ:

$$\frac{36 g \times 100}{42} = \underline{\underline{85,71 \%}}$$

$$\text{ការគិត } H_2 : \frac{6 \text{ g} \times 100}{42} = \underline{\underline{14,29\%}}$$

3% ក្នុងរឿង + kg = 1000 g នៅក្នុង

857 g នឹង  $H_2$  ចំណុះ 143 g -

ចំណេះកាយស 857 g នឹងរឿង:

$$Q_1 = \frac{857 \times 8080}{1000} = 6924 \text{ kcal.}$$

ចំណេះ  $H_2$  ចំណុះ 143 g នឹងរឿង:


$$Q_2 = \frac{143 \times 34500}{1000} = 4933 \text{ kcal}$$



ចំណេះ នឹង  $C_{4H_{10}}$  ចំណុះ 1 kg នឹងរឿង:

$$6924 \text{ kcal} + 4933 \text{ kcal} = \underline{\underline{11857 \text{ kcal}}}$$

4% ក្រប់ក្រង់បុរីវិធាន 4 លូនីស A

នាមីស សាស្ត្រ:





នូវ ក្រុងអាមេរិក

$$5\% \quad 1 \text{ សែស់ } = 735 \text{ W/s} = 735 \text{ J } (1 \text{ W/s} = 1 \text{ J})$$

$$1 \text{ សែស់ } = 735 \times 0,24 \text{ cal } (1 \text{ J} = 0,24 \text{ cal}) \\ = \frac{735 \times 0,24}{1000} \text{ kcal}$$

គុណធយ័ត្នោ 2 សែស់ = 1200 s និង

ខ្លួនឯណ៍ 0,5 ម៉ែត្រការពាណិជ្ជកម្ម

$$Q = \frac{735 \times 0,24 \times 7200}{1000 \times 0,5} = 2540 \text{ kcal},$$

ដើម្បី 1 g នូវ B នឹង 11,5 kcal

1 kcal គឺ 2540 kcal នៅក្នុង B ទេ

$$2540 \text{ kcal} : 11,5 \text{ kcal} = 220,88 \text{ g}$$

અનુ B જિલ્લાફોંડ 221 ગ.

សំបាកទី 13.- នៅមានល្អបាយទូសែន M ចូលយកដែលបាន  
ថ្លែងខ្លួន របៀប និង នៅក្នុងវត្ថុ ។ ចូលបាយពីក្រោម  
នៅ ភាពការណ៍សហសារ សន្និដ្ឋាន M ជាយករាជនិក  
ឆ្លើតិះសាធារណ៍ និង ស្ថិតិមុខរបៀប :



କାହାର ପେଣ୍ଟିଙ୍ଗରୁଙ୍ଗାରୁ ଏବଂ କୋଣାର୍କରୁଙ୍ଗାରୁ  
କେବେଳୁ ପ୍ରତିକାଳରୁ ଏବଂ ଅନ୍ତରାଳରୁ  
ମୌର୍ଯ୍ୟପାତ୍ରଙ୍କାରୁ ଏବଂ କାହାର କାରାନ୍ତିକିରିତ  
କିନ୍ତୁ କେବେଳେ ସବସନ୍ଧିତ ଏବଂ ?

2) ແກ້ວມືນຸກສົ່ກອງ M ສະໜ່ງ V ແກ້ວມືນຸກສົ່ກອງ  
ເປັຍອັກ ອີນ ກາຫຼຸດຕູ້ມຸກສົ່ກ ວ ແກ້ວມືນຸກສົ່ກ  
ແກ້ວມືນຸກສົ່ກອງ H<sub>2</sub>SO<sub>4</sub> ແກ້ວມືນຸກສົ່ກ  
0,252 g ; ແກ້ວມືນຸກສົ່ກ ສູລູຍສູ່ ສູ່  
ດູວເກ්ສ 0,440 g ວ ພລານາຫຼຸງ V "

(ក្រសួងពេទ្យនិងអប់រំ នគរាល់ខេត្ត ភ្នំពេញ)

### ចំណើយ

- ១). ឯកចាប់រាជការបន្ថែមក្នុងការស្វែងរករបៀប  
ការផ្តល់ ឬ បែងចាប់លើវត្ថុអីដូច M ឬ  
សាច់ក្នុងក្រប់បង់ប៉ូលុយ ឬ សាច់  
ក្នុងក្រប់បង់ប៉ូលុយ M និងសាច់ 50%  
និង  $H_2$  នាយកដោយ 50% ឬ
- ២). ទំនៃ៖ និងលុយ M នាយកដោយ :



សម්ඛ්‍යක :  $x + y + z = V$

$$\text{ឬ } x + y = \frac{V}{2} \quad (z = \frac{V}{2})$$

ព្រៃនកាប្រអ័ត្ន 0,44 g នាយក :

$$\frac{22,4 \times 0,44}{44} = 0,224 l$$

នៅ 0,252 g នាយកចាត់បន្ទុក ចំណាំ :

$$\frac{22,4 \times 0,252}{18} = 0,3136 l$$

យើង្ហាន :

$$x + 2y + 2z = 0,3136 l \quad (1) (\text{ទាំងអស់})$$

$$y + 2z = 0,224 l \quad (2)$$

ដូច នេះ គឺយើង្ហាន  $\frac{V}{2}$  ( $z$  នៅ 50% នៃ  $M$  ឱ្យ  $V$ )

$$\Rightarrow x + 2y + V = 0,3136 \quad (1)$$

$$y + V = 0,224 \quad (2)$$

$$(1). x + y + y + V = 0,3136 \quad \text{ឬ } \frac{V}{2} + y + V = 0,3136$$

$$\text{ឬ } y + \frac{3}{2}V = 0,3136 \quad (1)$$

$$2y + 3V = 0,6272 \quad (1)$$

$$y + V = 0,224 \quad (2)$$

និមួយនាយករាជ្យ (1)

$$y + V + y + V + V = 0,6272$$

ដូច  $y + V$  សមឱយគឺជា  $0,224$  នៅរី  $y + V = 0,224$

$$\Rightarrow 0,224 + 0,224 + V = 0,6272$$

$$0,448 + V = 0,6272$$

$$V = 0,6272 - 0,4480 = 0,1792\ell$$

$$V = 0,1792 \ell = 179,2 \text{ cm}^3$$

$$\underline{V = 179,2 \text{ cm}^3}$$

សំបាត់ទី 14 ... នៅយកកាលស្បែមកាបុ ទៅត្រូវបានរាយក្រឹង

អាមុបុរកកិច្ចិយបវិបាលភ័ណ្ឌ ឬ នៅទួលបានឡើត្រូវបាន

និរត្រូវឱ្យបានឡើង

1% នាកោនាអ៊ីសកាលស្បែមកាបុ និរត្រូវឱ្យបានឡើដូច?

2% នាកោនាអ៊ីស  $\text{Cl}_2$  និរត្រូវឱ្យបានរាយក្រឹងអ្នកឈុកនៅលើ  
ទីត្រូវនិរត្រូវបានឡើនូវ?


3% នាកោនាអ៊ីសទៅក្នុង  $\text{O}_2$  ឬច្បាប់សំរាប់ចំពោះសាញ -

ឃ្លេវិនោះ ?

4) សាការណ កាទីស្សុលូយស្សុទិ H<sub>2</sub>SO<sub>4</sub> នៅ 0,5 M  
ទំនួរតែងតាំង ដោយបានសំនើលិខិតិភាព និង និង  
គេតាត់ប្រភេកចុងការ និងការ ផ្តល់ តិចតេក ?

### ចេច្ចិយ៍

.. 1% ទំនួរប្រភេកចុងការ និង CaC<sub>2</sub> តាមសម័យការ :




$$1\text{mol} = 64 \text{ g} \quad 1\text{mol} = 22,4 \text{ l} \quad 1\text{mol} = 74 \text{ g}$$

បាន ឈរតាត CaC<sub>2</sub> ទិន្នន័យ ជាបុរាណ C<sub>2</sub>H<sub>2</sub>

$$6 \text{ l}: \quad \frac{64 \text{ g} \times 6}{22,4} = \underline{\underline{17,14 \text{ g}}}$$

2) ឈរតាត C<sub>2</sub>H<sub>2</sub> ជាបុរាណ Cl<sub>2</sub> :




$$1\text{mol} = 22,4 \text{ l} \quad 2\text{mol} = 142 \text{ g}$$

បាន ឈរតាត Cl<sub>2</sub> ទិន្នន័យ ជាបុរាណ

$$\frac{142 \text{ g} \times 6}{22,4} = \underline{\underline{38 \text{ g}}}$$

3% ດົກະສົງໄດ້  $C_2H_2$  :




$$1\text{摩尔} = 22,4 \text{ l} \quad 2,5 \text{摩尔} = 56 \text{ l} \quad 80 \text{ g}$$

$$\text{ອັນ } O_2 \text{ ໄດ້ລຽກຮູ່ລວມ: } \frac{80 \text{ g} \times 6}{22,4} = \underline{\underline{21,4 \text{ l}}}$$

$$\text{ອັນ } O_2 \text{ ໄດ້ລຽກຮູ່ຕົວ: } \frac{56 \text{ l} \times 6}{22,4} = \underline{\underline{15 \text{ l}}}$$


4% ສິຫານໄດ້ລົບສາລົກຕີປະກຸມຊັ້ນສິຫານ



ເປົ້າໂຄງການ  $C_2H_2$  ດັ່ງນີ້ 6 l ແຜນ້ສິຫານ

$$\text{ຄວາມ } \frac{74 \text{ g} \times 6}{22,4} = 19,82 \text{ g}$$

ປະກຸມຊັ້ນສິຫານ  $Ca(OH)_2$  ເພີຍ  $H_2SO_4$ :



$$1\text{摩尔} = 98 \text{ g} \quad 1\text{摩尔} = 74 \text{ g}$$

ເຈັ້ນປາການ  $Ca(OH)_2$  ດັ່ງນີ້ 19,82 g ເນື້ອງ

$$\text{ລວມ } H_2SO_4 \text{ ລູກທົ່ວກົດ: } \frac{98 \text{ g} \times 19,82}{74} = 26,24 \text{ g}$$